DOCUMENT RESUME

ED 112 651 FL 007 103

TITLE	Guidebook for the Cambodian Refugees.
INSTITUTION	Interagency Task Force for Indochina Refugees, Washington, D.C.
PUB DATE	75
NOTE	42p.; In Cambodian; Three pages of the original document, a map of the U.S. and conversion tables for units of measurement, are not included because they are illegible. They are not included in the pagination
EDRS PRICE	MF-$0.76 HC-$1.95 Plus Postage
DESCRIPTORS	*Cambodian; Citizenship; Community Services; *Daily Living Skills; *Guides; Immigrants; Medical Services; *Refugees; *Relocation; Sociocultural Patterns

ABSTRACT

This guidebook was written for distribution to Cambodian refugees at Indiantown Gap refugee camp, and contains general information on life in the United States. The first section deals with the official aspects of being a foreigner in this country: such topics as filing alien registration forms, applying for citizenship, getting assistance from public agencies, and so on. The second section contains information on aspects of American life controlled by government agencies on the national, state, and local levels; it describes the services provided by police departments, libraries, schools, post offices, Medicare and Medicaid, etc. The third section discusses the practical aspects of life, including housing, shopping for food, looking for a job (with information on unions, social security, insurance, etc.), banking, and opening a business. The last section deals with transportation, including information on buying a car, using public transportation, and getting around in general. (LL/BBB)

****
* Documents acquired by ERIC include many informal unpublished *
* materials not available from other sources. ERIC makes every effort *
* to obtain the best copy available. Nevertheless, items of marginal *
* reproducibility are often encountered and this affects the quality *
* of the microfiche and hardcopy reproductions ERIC makes available *
* via the ERIC Document Reproduction Service (EDRS). EDRS is not *
* responsible for the quality of the original document. Reproductions *
* supplied by EDRS are the best that can be made from the original. *
****

ED112651 • •

FL

ឯកសារ សម្រាប់ ជន អ្នក ភៀស ខ្លួន ខ្មែរ

សំ រា ប់

ជន អ្នក ភៀស ខ្លួន ខ្មែរ

Guidebook for the Cambodian Refugees

FL007103

U.S. DEPARTMENT OF HEALTH, EDUCATION & WELFARE
NATIONAL INSTITUTE OF EDUCATION
THIS DOCUMENT HAS BEEN REPRODUCED EXACTLY AS RECEIVED FROM THE PERSON OR ORGANIZATION ORIGINATING IT. POINTS OF VIEW OR OPINIONS STATED DO NOT NECESSARILY REPRESENT OFFICIAL NATIONAL INSTITUTE OF EDUCATION POSITION OR POLICY

តារាងខ្លឹម

អារម្ភកថា

១- លក្ខន្តិកៈជនអ្នកភៀសខ្លួន ១

- ក- លក្ខន្តិកៈតាមច្បាប់ ១

- ខ- កងឮកិច្ច ២

- គ- កម្មវិធីកិច្ចឧត្តមជ្រើសប្រចាំឆ្នាំ ៣

- ឃ- ការចូលជាជនអាមេរិកាំង ៣

- ង- ការផ្លាស់ទីលំនៅ ទៅកាន់ក្រៅលទឋអាមេរិក ៣

- ច- ជំនួយដែលមានសំរាប់ចែកចាយ ៤

២- ពត៌មានអំពីលទឋអាមេរិក ៥

- ក- ទីកន្លែង - អាកាសធាតុ និង ប្រជារាស្ត្រ ៥

- ខ- រដ្ឋា ភិ ប្ប ល ៧

- គ- និច្ចការងារដ្ឋការ ៨

- សាលារដ្ឋ

- ក្រសួងទំនាក់ទំនង

- កិច្ចការ សុខាភិបាល

- ក្រុម ឧកញ្ញ

- ក្រសួង វប្បធម៌ និងអប់រំ

- សង្គម កិច្ច

- ទុច្ចរាន្តសាធារណៈ និង កន្លែងសំរាប់កំសាន្ត

- លំនៅ ឋាន និងជួលយកថ្លៃទេចារក

-------- ២--

- ទឹក ភ្លើង ទូរស័ព្ទ

- ច ង្ហា ស័ យ

- ពន្ធ អា ក រ

- ឃ- ច្បាប់ ក្នុង ស្រុក ភូមិ ---------- ๑๑

- ង- ចុ ងៗ ជ ា តិ ---------- ๑๒

๓ - ការ រស់ នៅ នៅឈានផ្ទះអាទេវិក ---------- ๑๕

- ក- ទី ណ៎ នៅ ---------- ๑๕

- ខ- ការទិញ ចំ ណាត ---------- ๑๗

- គ- ល្បែង អា ហារ ---------- ๑๘

- ឃ- ការងារធ្វើ ---------- ๒๐

- រកការងារធ្វើ

- ការងារនៅក្រៅអត់ការធ្វើ

- ល័ក្ខខ័ណ្ឌ នៃការងារធ្វើ

- លទ្ធភាព ការងារ

- ការចាត់ ដោយឯកឯង

- និវត្តន៍ ក្នុងលក្ខខ

- អាករ លើប្រាក់បៀវរត្ស

- កម្រៃ ផ្សេង ៗ

- ជំណើរ ទៅមុខទៀត

- ង- ការ សិក្សា អប់រំ ---------- ๒๕

- ច- ប្រាក់- ការទាក់ទងនានា និងប្រាក់ជង្វី ---------- ๒๗

- ឆ- ការ បង្កើតក្រុមហ៊ុនជំនួញ ---------- ๓๐

๔ - ការ ដឹក នាំ ๓๐
- ក- ការដឹកនាំ ๓๐
- រថ យន្ត
- ការទិញ រថយន្ត
- យន្តហោះ - អូតូប៊ូស និង រទេះភ្លើង
- ម៉ូតូ កង់
- ខ- ទេវៈ ជង្ហាន ๓๓
- គ- ធនធាន លោតមនុស្ស ๓๔

សេចក្តី បន្ថែម ๓๘
- បញ្ជីរាយ ការលេងឆ្នាន ប៊ីយ៉ូ ក្រសួងអន្តោប្រវេសន៍
និង ចូលជាតិការមេទិកាំង
- ថែនទី លោកវដ្តការមេទិក
- បញ្ជីលំដាប់ថ្នាក់ រដ្ឋាល់រដ្ឋាល់ អង់គ្លេសឡូ
ទៅជា រដ្ឋាល់រដ្ឋាល់ ទាំង ។

អារម្ភកថា

លោកវត្តអារាមទេវិក ជាប្រទេសមួយមាន ទំនាប់ផ្សេងផ្សេង មានប្រជាពលរដ្ឋ ច្រើនកុះករ មានចំនួនមិនអាច រាប់បានឡើយ ។ ឯលក្ខណៈ ភូមិសាស្ត្រ និង វត្ថុ ពីរបីកន្លែង ទៅបើកមួយទៀត គឺគ្មានដែរ ។

លក្ខណៈមួយពិសេស នៃលោកវត្តអារាមទេវិក គឺ លទ្ធិសាសនា នៃប្រជាពលរដ្ឋ អារាមទេវិកាំង ដែលរស់នៅជាញឹកញាប់ ចំនួន រាប់ពាន់ពីម្ភៃរូបឡើង ទៅក្នុងប្រទេសនេះ ។ ជាមួយគ្នា ក៏មានពួកខុសគ្នា មានលទ្ធកប្បី និងចំណង់ខុសគ្នា ព្រមទាំងជ្ឈាប់រស់នៅក្នុងមជ្ឈដ្ឋាន ផ្សេងៗពីគ្នា ដូចជាខ្លះ មកពីទ្វីប អាស៊ី ខ្លះ ទ្វីប អើរ៉ុប និងខ្លះទៀតទ្វីប អាហ្វ្រិក ។

ក្នុងសៀវភៅជួបនេះ ស្តីពីលទ្ធិសាសនា នៃនរៈប្រជារស់នៅ លលស អារាមទេវិកាំង នឹងបានពី ក្នុងនរៈប្រជារស់នៅ ដែលមានលក្ខណៈ ប្រពាក់ប្រពែលគ្នា ទោះបី នៅមណ្ឌលណាក៏ដោយ នៅលោកវត្តអារាមទេវិក ។ លោកអ្នកនាង គួរចំណាយពេលខ្លះ នើម្បី ពិនិត្យល្អបំផើម នើមានកន្លែងណាខ្លះ ក្នុងនរៈប្រជារស់នៅ លលសអារាមទេវិកាំង ដែលមាន លក្ខណៈខុសគ្នា ។ ត្រង់នេះបើយជា លេចក្តីលម្អាយទឹកចិត្តមួយដែលគ្នាត្រូវដែនៅក្នុង ការរស់នៅ នៅលោកវត្តអារាមទេវិក ។

(d)

១ - លក្ខន្តិកៈ ជនអ្នកភៀសខ្លួន

ក - លក្ខន្តិកៈ តាមផ្លូវច្បាប់

បើលោកអ្នកនាង ជាជនភៀសខ្លួន ដែលត្រូវបានគេដឹកនាំចេញពី ប្រទេសខ្មែរនេះ លោកអ្នកនាង ត្រូវមានក្រសួងអន្តោប្រវេសន៍ និង ជួយជាតិ (IMMIGRATION AND NATURALIZATION SERVICE ឈ្មោះសរសេរកាត់ថា INS) គេអនុញ្ញាតឲ្យមានសិទ្ធិ ចូលមកលេងវត្តអារាមទេតិក ។ តែសិទ្ធិនេះ មិនមែនបានសេចក្តីថា លោកអ្នកនាង ត្រូវក្រសួង INS គេអនុញ្ញាតតាមផ្លូវច្បាប់ ឲ្យមានលំនៅអចិន្ត្រៃយ៍ នៅ ស-រ-អា - ទេ ។ សិទ្ធិនេះ ជា សិទ្ធិ ដែលក្រសួង INS ប្រគល់ជូនមក លោកអ្នកនាង ដោយគ្មានដាក់កិរិយាពេលវេលា តែក្រសួងគេមិនបង្ខំ លោកអ្នកនាង ឲ្យ ចេញពីលេងវត្តអារាមទេតិកទេ បើយគេចេញក្រដាស់អនុញ្ញាតពីលេងមួយ ដូចលោកអ្នកនាង ឲ្យមានសិទ្ធិធ្វើការពេញលេញដែរ តែចំណុចដែលខុសៗ ពីមុនភ្នាក់ងារ វត្តអារាមដែរ ប៉ុន្តែមិនដាមានការខ្វះខាត ។

បើលោកអ្នកនាងជា ពេលវត្តខ្មែរដែលបានមកទស់នៅ លេងវត្តអារាមទេតិក រួចមកដើមមុនពេលប្រទេសខ្មែរ ធ្លាក់ បើយចង់ទស់នៅលេងវត្តអារាមទេតិក ដរាបទៅទៀត លោកអ្នកនាង ត្រូវសុំឲ្យគេ ប្តូរលក្ខន្តិកៈរបស់លោកអ្នកនាង ។ លក្ខន្តិកៈដែលក្រសួង INS គេឲ្យនៅពេលលោកអ្នកនាង ចូលមក ស-រ-អា - ជួបជា លក្ខន្តិកៈ ជា និវាសិន ឬ អ្នកទេសចរណ៍ ជាដើម ។ ឲ្យទៅជាលក្ខន្តិកៈអ្នកភៀសខ្លួន ។ ដែលឈុតចិត្តចេញពី ស-រ-អា . នៅពេលណាក៏ដោយគ្មានគេបង្ខំ ។ ការប្តូរលក្ខន្តិកៈនេះ នឹងស្រួលឲ្យលោកអ្នកនាងអាចទស់នៅ លេងវត្តអារាមទេតិក ដរាបណាគ្មានកំណាត់ព្រំដែន ពេលវេលា - អាចធ្វើការពេញលេញដែរ បើយអាចទទួលជំនួយសំរាប់ជនភៀសខ្លួនដែរ ។

----- ២ --

ខ - ការតម្រូវកិច្ច

នៅពេលលោកអ្នកនាង នឹងត្រូវសាកសួរមកដល់ សេវាផ្នែកការទេរីក
លមាដឹក លមាដឹកការមក្នាក់ៗ ក្នុងត្រូវសាកសួរលោកអ្នកនាង នឹងត្រូវបានទទួលពី ក្រសួងមាន
លមន្តកិច្ច ការទេរីការាង ត្រូវក្រដាស់តួច មួយ លក្ខីក ហៅថា I-94 ។ លោកអ្នកនាង
ត្រូវចុះក្រដាស់នេះ នៅដាច់នឹងខ្លួនរាស់ពេលវេលា ព្រោះក្រដាស់នេះជា ឯកសារមួយ
ដែលមនុស្សគ្រួត លោកអ្នកនាង ត្រូវនៅលើទឹកដី លេវាផ្នែការទេរីក និងជា បញ្ជីឈ្មោលាស់ឈ្មួតិក:
លោកអ្នកនាងផង ។ កូនក្មេងតូចតាច ត្រូវត្រូវលាស់ក្រដាស់នេះ ដូនអ្នកចាស់ចុំនេចុកត្រូ
កុំត្រូវទេ ។ នើមប្បីទទួលជំនួយសិទ្ធិជនភៀសខ្លួន ត្រូវតែមានក្រដាស់នេះជាដាច់ខាត ។

ខ្មែរមាក់ៗ ទាំងក្មេង ទាំងចាស់ ត្រូវត្រូវឈ្មោះ ដោយទៅបង្ហាញខ្លួន
ផ្ទាល់ ឬ កិលរលេះលំបុត្រ ឬ ក៏ និយាយទូរស័ព្ទ ទៅក្រសួង INS នៅមណ្ឌលនិមួយៗ ត្រូ
ចាន់មុនពេល លាបលិច ៣០ ថ្ងៃ ក្រោយពីពេលដែលបានទៅនៅផ្ទះថ្មី ឬ លេវាតមនិថ្មី
ទើយ ។ ំសូមតាមបញ្ជីរាយនាមេះបុំណាមួយ INS ដូចភាប់ខាងក្រោមនេះ ។
ការត្រូវឈ្មោះនេះ ជាការចាំបាច់ នើមប្បីត្រូវក្រសួងមានលមន្តកិច្ច នេតាមតើលេចក្តីសំរេចចិត្ត
នៅទីចំបុង ក្រសួងត្រូវសិទ្ធិពេញលេញ ដូនលោកអ្នកនាងត្រូវឈ្មោះ នឹងពេលផ្នែការទេរីការាង ។
បើលោកអ្នកនាង ផ្លាស់អាសយដ្ឋាន លោកអ្នកនាងត្រូវត្រូវឈ្មោះទៅក្រសួង INS ដែលមាន
បុំណាមួយ នៅដិតផ្ទះថ្មីរបស់លោកអ្នកនាង ត្រូវបានតាច់រយៈពេលត្រូវបានចាន់ មុនពេល ដប់ ១០
ថ្ងៃ ក្រោយពេលមកនៅផ្ទះថ្មី ដោយបំពេញក្រដាស់ ១ លក្ខីក ហៅថា AR-11 បើយ
ថ្មីទៅត្រូវក្រសួង INS នៅមណ្ឌលនោះ ។ លោកអ្នកនាងត្រូវបំពេញ ការងារកិច្ចនេះ
ទេរៀងរាស់ពេលណាដែលផ្លាស់ អាសយដ្ឋានដីរាបដល់ពេល លោកអ្នកនាងបានទទួលលិទ្ធិពេញច្បាប់
ជាណាមួយផ្នែការទេរីការាង ។

----- ៣ --

ក - ការដើរតាមកិច្ចនៃក្រសួងការងារ

ជនជាតិយួនដែលចាំបាច់ តាមរយៈ ទម្រង់ ៩៤ ត្រូវទៅជួបមន្ត្រីនៃក្រសួងការងារ ដែលមានការិយាល័យនៅក្នុងតំបន់ ដែលខ្លួនរស់នៅ ដើម្បីសុំការងារធ្វើ ។ ក្រសួងការងារនឹងចេញលិខិតអនុញ្ញាតឲ្យធ្វើការងារ ដែលមានសុពលភាពមួយឆ្នាំ ។ ក្រោយមួយឆ្នាំ ពួកគេត្រូវទៅសុំលិខិតអនុញ្ញាតថ្មីទៀត ។

ខ - ការទទួលបានសិទ្ធិការងារ

ជនជាតិយួនដែលមានលិខិតឆ្លងដែនដើម ត្រូវទៅជួបមន្ត្រីនៃក្រសួង INS ដើម្បីសុំទម្រង់បែបបទ ដើម្បីសុំសិទ្ធិការងារ ដែលមានសុពលភាពមួយឆ្នាំ ។ ក្រោយមួយឆ្នាំ ពួកគេត្រូវទៅសុំថ្មីទៀត ។

គ - ការធ្វើដំណើរ ទៅក្រៅប្រទេសវិញ

ជនជាតិយួនដែលមានលិខិតឆ្លងដែនដើម ត្រូវទៅជួបមន្ត្រីនៃក្រសួង INS ដើម្បីសុំទម្រង់បែបបទ ដើម្បីសុំការអនុញ្ញាតឲ្យធ្វើដំណើរទៅក្រៅប្រទេស ។ ក្រោយមានការអនុញ្ញាតហើយ ពួកគេត្រូវទៅទិញសំបុត្រយន្តហោះ ដែលមានសុពលភាពមួយឆ្នាំ ។ ក្រោយមួយឆ្នាំ ពួកគេត្រូវទៅសុំលិខិតអនុញ្ញាតថ្មីទៀត ។

ត្រូវ ---- ក --

ត្រូវទៅថ្មីវិញដើម្បីដាក់ឯកសារ ដាការចាំបាច់ ដល់ចាំបាច់ណាស់ ទោះត្រូវទៅការទាក់ទងជាមួយ ប៊ុយរ៉ូ INS នៅតែត្រូវទៅ ដើម្បីពន្យល់ពីការចាំបាច់នៃការទៅវិញដើរនោះ ។

បើលោកអ្នកនាង មានសំនួរអ្វីកំនោយ ត្រូវកុំភ្លេចទាក់ទងមកកាន់ការទាក់ទងនឹងខ្លួន ទៅកាន់ ប៊ុយរ៉ូ INS នៅតែត្រូវទៅ ឲ្យគេជួយនោះត្រាយ ។

ខ - ជំនួយដែលមានសំរាប់ចែកជូន

ដើម្បីជួយលោកអ្នកនាង កាលដំបូងភាពថ្មី ទៅរួមមានអ្នកមានបួន - មានអង្គការ និង ជនជាតិអាមេរិកាំងជាច្រើន ដូចជាអង្គការមនុស្សធម៌ - អ្នកឧបត្ថម្ភ (SPONSOR) និងអង្គការផ្ទះការ ផ្តល់ជំនួយផ្សេងៗ ជាច្រើន ។

ឧបាសារមេរិកាំងផ្តល់ជូនដោយ ឈ្មោះគ្រួសារ ដើម្បីចំណាយក្នុងការនឹកនាំ លោកអ្នកនាង ពីប្រទេសថ្មីរបស់អាមេរិក ។ ដើម្បីឯការខ្លះ នឹកនាំដល់ភ្លៀងខ្លួន ពីជំរំអ្នកភៀសខ្លួន ទៅការដ្ឋានដែលត្រូវទៅរៀ ។ - ទិញសម្លៀកបាំង - ចំណាយក្នុងការរៀបចំជំរុំ - បង្ហើយសាលាក្នុងជំរុំ - ផ្ញើកថ្លីជាថ្មី ដើម្បីចំណាយក្នុងកិច្ចការសង្គមកិច្ច ។ ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវផ្តល់ឲ្យអង្គការផ្សេងៗ ដែលមានភារៈជួយលោកអ្នកនាង ។

អង្គការមនុស្សធម៌ ស្ម័គ្រចិត្ត (VOLUNTARY AGENCIES) មានមុខងារយ៉ាងសំខាន់មួយក្នុងការផ្តល់ជំនួយ ដល់លោកអ្នកនាង ដើម្បី កាលដំបូងភាពថ្មី ។ អង្គការនេះនឹងជួយរកអ្នកឧបត្ថម្ភ និង ប្រគ្រង - ជួយរៀបចំលុយដើរពីជំរុំទៅផ្ទះថ្មី - ជួយជាសំលៀកបំពាក់ និង របស់របរត្រូវការផ្ទាល់ខ្លួន នៅក្នុងជំរុំ ដើម្បីនឹងជួយអ្នកឧបត្ថម្ភឲ្យអាចជួយលោកអ្នកនាង ឲ្យបានរហ័សទៅកាន់ប្រទេសអាមេរិក ។ បើយ៉ាងណាជាអ្នកឧបត្ថម្ភមិនអាចធ្វើដំណើរទៅជួយលោកអ្នកនាងនោះ អង្គការមនុស្សធម៌ស្ម័គ្រចិត្តនឹងប្រើប្រាស់ប្រាក់ផ្តល់ជំនួយបន្តែមទៀត ។

អ្នកនាងនា អាចជាបន្តុយ ឬក៏ជាអង្គការដែលចុចចិត្តជួយលោកអ្នកនាង
ឲ្យធ្លាក់ទៅជាជនអាចជួយខ្លួនឯងបាន ។ គេនឹងជួយកម្ចុះ - រកការងារធ្វើ និងរកលោក
ដើម្បីជួយឲ្យលោកអ្នកនាងបានល្អ ដូរចំណេះ និងច្បាប់អាចវិភាគ ។ គេនឹងជួយបង្ហាញ
ដួរឲ្យរកជំនួយចាំបាច់ផ្លូចជា ក្រសួងសង្គមជាដើម ដើម្បីគេនឹងណែនាំ លោកអ្នកនាងឲ្យល្អ
ឈរជើងអាចវិភាគបានដោយ ។

ក្រៅពីជំនួយផ្លូចវេជ្ជបាច់ខាងលើនេះ មាន កិច្ចការងារដទៃទៀត
ដែលគេអាចជួយបាន តាមរយៈ អង្គការសាធារណៈ និងអង្គការឯកជន ។ ជាឧទាហរណ៍
សាលាសាធារណៈជាច្រើន មានកម្មវិធីលើកស្ទួយជាតិសាសន៍ លំនាំវប្បធម៌ការ ដើម្បីមាន
អាហារូបករណ៍ ឯកជនច្រើនលំនាំឲ្យនិស្សិតដែលរៀនល្អ ក្លែក ឲ្យទៅបន្ត វិជ្ជារៀន
សាកលវិទ្យាល័យអាចវិភាគ ។ ឯវិស័យអាចវិភាគ ក៏មានជំនួយនីតិវិធីដទៃទៀត ទៀត
ដែលលំនាំជួយ ចំពោះជាលោកអ្នកនាង អាចចំណាយតម្លៃដែលគេជាក់ឲ្យផ្លូចជាជនជាតិ
អាចវិភាគដែរ ។

***

*** ***

២ - ពត៌មាន អំពី សហវិជ្ជាជីវៈ

ក - ទីកដី - អាកាសធាតុ និង ប្រជាសាស្ត្រ

សហវិជ្ជាជីវៈ មានចំពាំងប៉ុណ្ណោ - វិជ្ជ ការិយាល័យនីយ៍ ដែលនៅ
ជាប់មាត់សមុទ្រ ម៉ាស៊ីនិក ចែកខាងលិច ត្រាន់តែជាវិជ្ជមួយចុំណោះ នៅក្នុងចំណោម វិជ្ជ
ចំាង ៥០ ។ វិជ្ជ ការិយាល័យនីយ៍ មានចំពាំងជាង ប្រទេសឈ្លានខាងត្បូង គឺវិជ្ជ ។ គឺវិជ្ជ
ការិយាល័យនីយ៍ ចែកខាងលិច ទៅចម្ងាយនឹងវិជ្ជ ដូរចំក ដែលជាប់នឹងមាត់សមុទ្រ អាស្រ័យទីក នៅ
ផ្នែកខាងកើត ល-ន-អា - មានចម្ងាយ ៣.០០០ ម៉ែល ។ ឥឡូវម៉ែត្រមានប្រវែងតែ
០.៦ ម៉ែល ទេ ។

ថ្មើតតាម ព្រំដែនទៅទិសខាងជើង ជាប់នឹងប្រទេស អាឡាស្កា ទៅព្រំដែនទិស ខាងលិច ជាប់នឹងប្រទេស ម៉ិកស៊ិកូ វិញ្ញមានចម្ងាយ ១.៦០០ ម៉ែល ។ ថ្មើគេចង់ថ្មើកទៅកាន់ លោកវត្តអារាមទេវិក តើមានផ្លូវទឹកខាងណែ ទៅមានផ្លូវគោកខាងកើត គេត្រូវចំណាយពេល ពី ៦ ទៅ ៨ ថ្ងៃ ។ ទៅតាមផ្លូវ គេអាចសង្កេតឃើញ ទេសភាពត្រង់ៗមក យ៉ាង --មាន ភ្នំ - លម្អូទទឹងទាប - វាយតម្លៃងផ្លែឈើ និងដីចំការ - វាលភក់ស្បាប់ - ចំនាបជើង - ថ្មៃ និង ថ្លឹង ទន្លេតូចៗ ។ ដោយហេតុថា ទៅលោកវត្តអារាមទេវិក មានវណ្ណមណ្ណល់ពេលច្រើន លោក អ្នកនាងត្រូវចេញ នាឱកាសនឹងឡើងទៅមុខ ថ្ងៃទាំង ទៅពេលថ្ងៃដំណើរ ពីវត្តកាលីហ្វូរនីយ៉ា ទៅវត្ត តូវយក ។ ជាធម្មតាទៅ ថ្ងៃទាំង ៧ ព្រឹក ទៅក្រុង ឡូសអង់ចេឡឹសទៅ វត្ត កាលីហ្វូរនីយ៉ា វាត្រូវដាទាំង ១០ ព្រឹក ទៅវត្ត តូវយក ។ ទៅក្នុងចំណោមវត្តទាំង ៥០ នៃ ស-រ-អា - មានវត្ត អាឡាស្កា តិង វត្ត ហាវៃ ដែលទៅដាច់ឡើយ ពីវត្ត ៤៨ ទៀត ។ ដោយហេតុថា វត្តទាំងពីរនេះ ទៅឆ្ងាយពេក ពេលទាំងកំពុងតែឆ្ងាយ ណាស់ផែរ ។

ដោយឡារ លោកវត្តអារាមទេវិក មានទំហំធំពេក អាកាសធាតុ ក្នុងរដូវមួយ វាខុសគ្នា ពីអាកាសធាតុក្នុងមណ្ណល់ផ្សេងទៀត ។ វត្តហាវៃ - វត្តហ្គូវីដា និងវត្តផ្សេងៗ ទៅតាមលម្អូទ ម៉ិកស៊ិកូ មានអាកាសធាតុ ក្តៅ ស្ងើរតែទាល់តែ ។ ទៅមណ្ណល់ផ្នែក ខាងក្បែងនៃវត្តកាលីហ្វូរនីយ៉ា និងមណ្ណល់ខាងក្បែងឈៀងខាងលិច ស-រ-អា - មានអាកាសធាតុ ក្តៅទៅវាលសម្អូទស្បាប់ ថ្មើកលែងតែមណ្ណល់ ថ្ងៃភ្នំ នៃវត្តទាំងឡាយនេះ ។ ទៅក្នុងវត្ត ចំកខាងជើង មានអាកាសធាតុក្តៅល្មមទៅលើវត្តវ៉ាក្តៅ ថ្មើយត្រជាក់ណាស់ទៅលើ វត្តវ៉ាត្រជាក់ ដោយមានផ្លាកទឹកកកច្រើនផង ។ ទៅលើវត្តវ៉ាត្រជាក់ គេត្រូវការសំលៀក បំពាក់ក្រាស់ៗ ថ្មើយផ្ទុះលែងតែត្រូវថ្មើកចំណាយកំដៅ ។ ថ្មើគេថ្មើកឡានទៅលើផ្លាកំ ទឹកកកច្រើន គេត្រូវមានការពិសោធន៍ផង និងការត្រៀមខ្លួនច្រើនទៀត ។

ទៅ -----ទំ--

នៅក្នុងវត្តភាគច្រើនមិន ល-រ-អា - ច្រើនមានអាកាសធាតុ ល្អជាងកំពុងតែអាកាសធាតុនេះ ជាពិសេសនាមរដូវ ។

លោកវត្តអារចេរីកមានប្រជាឈរវត្តជាង ២២០ នាននាក់ ។ ដើមកន្លងមក ពួកអារចេរីកាំងស្បែកក្រហម ដែលជាជនជាតិអារចេរីកាំងល្អបំផុត កើតនៅលើទឹកដីអារចេរីក - ពួកយើងទាំងអស់គ្នាដែលជាអារចេរីកាំងដែរ ព្រមទាំងដីដូនដីនា ដីល្អជាដីអារយើងល្អបំផុតជា មនុស្សដែលបានមកចញ្ចឹកដីទៅបរទេស មកនៅលោកវត្តអារចេរីក ដើម្បីកសាងដីវភាពថ្មី សំរាប់ខ្លួនយើង និងកូនចៅយើង ។ រហូតមកដល់ដើមលោកវត្តនេះ យើងទាំងអស់គ្នារស់នៅក្នុង លំហែមដ្ឋីស្រែចំការ ដែលនៅបច្ចុប្បន្នភាពនេះ អារចេរីកាំងភាគច្រើន ច្រើនរស់នៅ តាមទីការនៅក្នុងទីក្រុងធំៗ ។ ស្រួលរអារចេរីកាំងជនកណ្តាល ច្រើនធ្វើការ រកស៊ីបាន បំណូលប្រាក់ប្រចំឆ្នាំ ១២.០០០ ដុល្លារ ក្នុងមួយឆ្នាំ គិតមធ្យមនឹងឆ្នាំ ១៩៧៣ ។ ចំនួនទឹកប្រាក់បែបនេះ ស្មើបងនឹងមុខការចំណាយម្នាក់ៗ ត្រូវចំណាយ ។ នៅ ល-រ-អា - មានមុខរបរជាង ២៣.០០០ មុខចំណាយម្នាក់ៗ អាចរកើលមួយមុខមកធ្វើជារបរ រកស៊ីខ្លួន ។

ខ - រ ដ្ឋ ភិ ប ល

នៅលោកវត្តអារចេរីក មានរដ្ឋាភិបាលច្រើនថ្នាក់ ។ នៅថ្នាក់ខាងលើ មានរដ្ឋាភិបាលសហព័ន្ធ សំរាប់លោកវត្តអារចេរីក ទាំងមូល ។ នៅក្នុងរដ្ឋនីមួយៗ មានរដ្ឋាភិបាល មួយដែរទៀត សំរាប់គ្រប់គ្រងរដ្ឋ ។ ក្រៅពីនេះមាន រដ្ឋាភិបាលថ្នាក់ក្រោម សំរាប់ ទីប្រជុំជន និងសំរាប់ក្រុង ។ នៅគ្រប់ថ្នាក់មានអ្នករដ្ឋការដែលរាស្ត្រជ្រើសតាំង ។ អ្នករដ្ឋការទាំងនេះ បង្កើតច្បាប់ដើម្បីគេដាក់ច្បាប់ឲ្យច្រើ ។ គេគាំទ្រគណបក្សការនេះវិស ពន្ធអាករ ដើម្បីគេជួយដំណើរការសាធារណៈ ។

ខ - ------ត--

ន - កិច្ចការទូទៅ

ក្នុងទស្សវត្សរ៍ខាងក្រោមនេះនឹងកិច្ចការទូទៅនឹងមានប្រមាណភាពដើរ តាមរយៈជីវិតជនជាតិអាមេរិកាំងយ៉ាងច្បាស់ ៖

សាលារៀន.- សាលារៀនសាធារណៈសំរាប់ជនជាតិ អាមេរិកាំងទាំងអស់ នៅក្រោមការត្រួតត្រាទស្សវត្សរ៍ក្នុងក្រុង និងក្នុងវត្ត ។ សាលារៀនទាំងនេះមានសាលាថ្នាក់ទី១ - សាលាមធ្យមសិក្សា - សាកលវិទ្យាល័យ និង សាលាពិសេសសំរាប់ក្មេងពិការ ។

ក្រសួងទីប្រឹក្សា.- ក្រសួងទីប្រឹក្សាអាមេរិកាំង ទំលាស់ចុះ និងកញ្ចាម់ ជាច្រើន ទៅឲ្យអ្នកស្រុក និងការវិលាយ័ត្រមកវិញ ។ នៅលើនីមួយៗ មានក្រសួងទីប្រឹក្សាយ័ត្រ សំរាប់លក់ទីតូច - ជ្រើសរុះរុញ្ជាម និង កញ្ចាម់ - ជ្រើរក្រាស់ម៉ង់ដា និងជួលតំបានត្រប់ឆ្នាំ អំពីកិច្ចការជ្រើសរុះរុញ្ជាម ក្នុងក្រុង និងក្រៅក្រុង ។

កិច្ចការ សុខាភិបាល.- វត្តាភិបាលអាមេរិកាំងត្រប់ទីជួត ធ្វើការពិនិត្យ ស្តុកទឹក ត្រួតត្រាពិនិត្យលើការទទួលចំណូលរួចសាធារណៈ និង ថ្នាំ ។ ទីប្រជុំជន - ទីក្រុង និងវត្ត ទំនេ ឧ-ទ-អា-បង្កើតមន្ទីរពេទ្យសាធារណៈ និងមន្ទីរពេទ្យឯកជន ផ្តល់ទឹក ខ្លះសំរាប់មនុស្សទីផ្សារត្រួតត្រាការ ទើរបស់ទីជួតពេទ្យ ។ វត្តាភិបាលយកចិត្ត ទុកដាក់ជួយ ដាតាមុខភាព សំរាប់ មនុស្សចាស់ៗ (MEDICARE) និងមនុស្សក្រីក្រ (MEDICAID) ។

ក្រុមនេះបាល.- ក្រុមនេះបាល "ជួយ" សំរាប់ទីប្រជុំជន - ទីក្រុង និងវត្ត ការការពារទស្សវត្សរ៍ និងមនុស្សត្រប់ចិត្ត ត្រួតត្រាវិស្វកម្ម ទើយនិង ចំរើនុសាការ ធ្វើឲ្យច្បាស់លើ ។ ក្រុមនេះបាលប្រើចិតាក់ ឯកឈ្មោះ ទើយការសំអាង ។ ក្រសួងនេះបាលត្រប់ឆ្នាំ ជួយលេងវត្តក្នុងការសាលន្ធអន់ក្រ

ត្រប់ ------ទ--

ត្រង់ចែបយាង ° ក្បែងវង្វេង - អ្នកត្រូវវង្វេយ ។ ° ។ លោកអ្នក
នាងនួនត្រូវជាត្រង់ឧទ្ធម អំពីមទន្ត្រីកន្ត ឬក៏ត្រោះថ្នាក់ឡាន ។
ក្រសួង រំលងភ្លើងនេះ.. ទីប្រជុំជន និងទីក្រុងធំមួយៗ មានក្រសួងរំលង
ភ្លើងនេះ ការការណរដ្ឋ និងប្រពៃណីសម្បត្តិ ពីភ្លើងទេះនឹងភយន្តរាយ ។
គេអាចនិយាយទូរស័ព្ទ ទៅក្រសួងរំលងភ្លើងនេះ ឲ្យជួយចាត់ចាយ
ទៅយ ទៅទីក្រុងវិញ គេមានបង្កើតប្រព័ន្ធមួយយ៉ាង សំរាប់ទៅឡានទឹក
ដោយប្រើកូនប្រអប់មួយដែលមានលង់ទៅតាមផ្លូវ ។ បើគេត្រូវការ
ទៅឡានទឹក គេគ្រាន់តែចាក់ញត្តិ:ក្នុងមួយក្នុងប្រអប់នោះ ឡានទឹក
នឹងមកដល់ភ្លាម ។

ល ប្ប ម កិ ច្ច.. ទីប្រជុំជន និងទីក្រុងនានា មានផ្តល់ជំនួយប្រើនចែប
ផ្សំប្រជារាស្ត្រក្រីក្រ - ជនការងើ - ចាស់ជរា - ពិការ ឬ គ្មា
គ្មានត្រាក់ទីញ្ញលេងអាហារ ខ្លះកន្លែងជ្រកកោន សំលៀកបំពាក់
គ្មានត្រាក់ទើលសខុភាពខ្លួន ។ ពត៌មានផ្សេងៗ ស្តីពីជំនួយទាបៀបនេះ
អាចសួរក្រសួងលង្គមកិច្ច នៅទីប្រជុំជន ឬទីក្រុងដែលយោកអ្នកនាងរស់នៅ ។
ឧទ្យានសាធារណៈ និងកន្លែងលម្រាប់កំសាន្ត.. រដ្ឋាភិបាលក្នុងទីប្រជុំជន
ក្នុងរដ្ឋ និងរដ្ឋាភិបាលសហព័ន្ធ បង្កើតនឹងថែរក្សា កន្លែងឧទ្យានសាធារណៈ
(PARC) និងកន្លែងលម្រាប់កំសាន្ត ជាច្រើននៅតាមតំបន់ លាងរដ្ឋ
អាចមកទីក ដើម្បីឲ្យប្រជាលរដ្ឋនេះប្រើ ។ កន្លែងទាំងនេះមានចាប់
តាំង ពីកន្លែងលាត់ដំគ្មានមនុស្សទៅ មានតែដើមឈើ ដើមផ្កា ។ល។
កន្លែងលូតទឹកតាមមាត់សមុទ្រ រហូតដល់កន្លែងសំរាប់កូនក្មេងវាយ
នៅកែ្សវង្វេះ ។ ទីក្រុងធំៗ ដីងនែ្តងកន្លែង មានធ្វើកម្មវិធីសំរាប់

ក្បែង -----90--

ក្នុងនៅក្នុងទ្យានសាធារណៈ នៅរដូវក្តៅ ដូចជាទីស្បែងជង្រុកៗ
ការពោះជំរំកំសាន្ត និងការនើរកំសាន្តទៅលេងតន្លឺរ ។ ក្រសួង
សាធារណៈ និង សម្រាកកំសាន្ត នៅក្នុងទីប្រជុំជន ឬទីក្រុងនីមួយៗ អាច
ជួនពន្ធីមាន ក្រៅពីនេះ គាត់ណែនាំត្រូវការក្នុងករណីនេះ ។
លំនៅលំរាប់ជួល យកថ្លៃថោក.. ទីក្រុងភាគច្រើន មានលំនៅសាធារណៈ
លំរាប់ជួលឲ្យអ្នកក្រីក្រ ក្រ នៅយកថ្លៃយ៉ាងថោក ។ ទីប្រជុំជន និងទី
ក្រុងទាំងអស់ គប្បីរៀបឲ្យលំនៅលំរាប់ជួលនេះ មានល្អជាងរឿងគ្រប់គ្រាន់
លំរាប់សុខភាព និងសន្តិសុខអ្នកជួល បើយោងតាមច្បាប់មិនឲ្យមាន លក្ខភាព
ខ្លះៗ ដែលអាចមាននៅ លំនៅដ្ឋានា ក្នុងស្រុកភូមិ ។
ទឹក ភ្លើង ទូរស័ព្ទ.. ប្រព័ន្ធច្រើទឹក ល្អល្អីងជាច្រើនឲ្យសម្បត្តិវត្ថុទាំងអស់ ។
ច្រើន ភ្លើងអគ្គិសនី និងប្រព័ន្ធទូរស័ព្ទ ច្រើនតែនៅក្រោមការគ្រួត
គ្រាន់បន្តិចម្តង ឯកជន ។
ប ណ្ណ ល័ យ .. នៅលើងគ្រប់ទីប្រជុំជន និងទីក្រុង មានបណ្ណាល័យ
សាធារណៈសំរាប់ប្រជាពលរដ្ឋច្រើនោយគ្មានយកថ្លៃក់ ។ បណ្ណាល័យឲ្យខ្ចី
សៀវភៅ និងថាស មានការសែត និងទស្សនាវដ្តីឲ្យទើល មានថ្នាក់
មួយសំរាប់ឆោង បើយច្រើនមានកម្មវិធីសិក្សាសំរាប់ក្មេងនិងមនុស្សធំ ។
ពន្ធ អា ករ .. រដ្ឋាភិបាលគ្រប់ថ្នាក់ ទើលពន្ធអាករ ។ ឯពន្ធអាករ
មានលើថ្លៃក់ចំណូល ថ្លៃក់ដំនួញ ឬ ផ្សារភ្ជាប់ - លើទីម្លុះលក់ផ្សេង លើថ្លៃលក់
កេរ្តិ៍មរតក ពន្ធអាករពិសេស លើសុរា ថ្នាំជក់ សាំង ។ល។ នៅក្នុង
កិច្ចការនែនាំរដ្ឋាភិបាល ត្រូវចំណេញនើមប្បីជួយរាស្ត្រ គេអាចគប្បីរៀបឲ្យ
រាស្ត្រចង់ថ្លៃខ្លះនែន ក៏ប៉ុន្តែ បើលោកអ្នកនាងយកថ្លៃក់ទៅលួកអ្នករដ្ឋការ

នើមប្បី -----11--

ដើម្បីឲ្យចំណាយកិច្ចការនីមួយ ៗ ត្រូវធ្វើការជួយការគ្រួ
សារ ដែលជាអតិថិជនទៅវិញ ។ អ្នកការងារជាការជំនួញ ដែល
នីមួយ ៗ ដែលចំណាយពេលការជំនួញ ដោយពឹងផ្អែកទៅលើចំណាយ
ឯកទេសការងារជួយគ្នាការ ។

ម្ចាស់ នីមួយ ៗ ដែលរៀបចំការងារក្នុងក្រុមហ៊ុនការនេះ ត្រូវតែចាត់
ចំណាយកិច្ចការខ្លះ ៗ ឬឯចំណោមកិច្ចការទាំង ត្រូវធ្វើការ
ចំណាយ ដើម្បីជួយជ្រោមជ្រែងការងារទាំង ។ ដោយមានមុខងារ
ទី ក្រុង ដែល នីមួយ ៗ មានច្បាប់ចំណាត់ពុំៗ ឬការនោះដើម្បីឲ្យច្បាប់
ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ ចាប់ដោយអ្នកតុលាការ ចំពោះវត្ថុអភិរក្ស
ការទេវិការនោះ ដោយអ្នកតុលាការឯកូនក្រុមហ៊ុនជាជួយទេការ ។ ដោយ
ឯកទេសនីមួយ ៗ មានទេការីក្រើនណាស់ ។ ឈាមមនុទេការីប្រចាំក្រុង
BAR ASSOCIATION ឬ ក៏ ឈាមមន LAWYER REFERRAL SERVICE
ដែលជួយដោយអ្នកតុលាការឯកការទាក់ទង ពេលទេការី ដែលមានឯកទេសឯក
ចាប់ការណាមួយដែលដោយអ្នកតុលាការ ត្រូវការការជំនាញ ។ ទេការី
ការក្រើន ជាទេការីឯកជន ដែលត្រូវតែ ដោយអ្នកតុលាការ បង្កើតឲ្យ
ទើបចំណាយតម្លៃ ក៏ដូចគ្នា ដោយឯកទេសនីមួយៗ ទេមានជំនួយផ្នែកច្បាប់
LEGAL AID SERVICES សំរាប់ជួយអ្នកក្រីក្រដែលគ្មានប្រាក់ត្រូវគ្នា
ដែលជួយទេការីពុំៗ ដោយមានត្រូវចាប់ប្រាក់ឈ្នួលតិចជាង ឬក៏គ្មានចាប់ប្រាក់ឈ្នួល ។

ក - ច្បាប់ ឬង ក្រុង ភូមិ.. ដោយឯកជនក្នុងការនៅ ចាប់ដោយអ្នកតុលាការ មានតម្លៃឯក
ប្រចាំផង ទី ក្រុង ចាប់ជាមួយដោយ ។ ដើម្បីវិវត្តច្បាប់ ដើម្បីវិវត្តច្បាប់ទេះ ទេ ត្រូវ តែ
ឯកជនក្នុងការនេះ ដែលត្រូវទេការក្រើនច្បាប់ ដើម្បីវិវត្តច្បាប់ទេះ ទេ តែ

មានអាជ្ញាប័ណ្ណ ។ ដើម្បីតម្រូវការ ។ ជាការចាំបាច់ ដើម្បីឲ្យក្មេងទៀតថា ឈប់ណា
នែបុន្តែឲ្យមានអាយុ៖ ប៉ុន្មាន ឬប៉ុន្មាន៖ ទើបអាចទៀបការយកគ្នាជាប្តីប្រពន្ធបាន ។ នៅក្នុង
រដ្ឋជាច្រើនដែរ ល-ន-អា - ច្បាប់តម្រូវឲ្យពេទ្យធ្វើការពិនិត្យមើល ឃាមក្នុងខ្លួនបុគ្គល
ដែលចំពុងទៀបអាពាហ៍ពិពាហ៍ លើនទើបគេចេញអាជ្ញាប័ណ្ណឲ្យទៀបអាពាហ៍ពិពាហ៍ ។
រដ្ឋចំនួន ៥០ ដែន លោករដ្ឋអាចមេរិក ឃាមច្រាមមិនឲ្យក្មេងអាយុ៖តិច ទីញ្ញុះ ឬ ថ្នាំជក់ ឬក៏
ស៊ុំស៊ាំបុគ្គលអនុញ្ញាតចេកវចាន ។ តាមធម្មតា មនុស្ស ១ រូបៗ ត្រូវមានអាយុ៖ ១៨ ឆ្នាំ ទើប
គេនាចថា ជាបុគ្គលពេញវ័យ ។ ដើម្បីកម្ចាយត្រូវទទួលការខុសត្រូវទាំងស្រុងចំពោះក្មេងអាយុ៖
តិចជាង ១៨ ឆ្នាំ ។ ដើម្បីកម្ចាយមានភារ៖ចិញ្ចឹមក្មេង ចើយ ត្រូវទទួលខុសត្រូវ ចើក្មេងរំលោច
លើច្បាច់ ។ នៅក្នុងរដ្ឋចំនួន ៥០ ច្បាច់ឃាមច្រាមមិនឲ្យ មានប្តីប្រពន្ធលើសពីមួយនាក់ទេ ។
ឯការលែងលះគ្នា ត្រូវធ្វើទៀង ឃាមច្បាច់ ។ រដ្ឋាភិបាលនៅក្នុងទីប្រជុំជន ទីក្រុង ឬ
ក្នុង រដ្ឋ ត្រូវគ្រប់គ្រងគ្រួតគ្រាច្បាច់ទាំងនេះ ចើយចើលោកអ្នកនាង មិនឈ្មោះច្បាច់ណា
ត្រូវលួនគេឆ្ងាម ។

ឯ - បុ ណ្យ ជា តិ .. ជនជាតិអាមេរិកាំង មានបុណ្យជាតិ ចំនួ ៩ ។ នៅពេល
បុណ្យជាតិម្តងៗ ការិយាល័យរដ្ឋការ សាលារៀន ធនាគា ទាំងអស់ ចើយនឹង ឃាងឈប់
ដំរាំ ឃាតច្រើន គេចិទ្ធាន ។ ជនជាតិអាមេរិកាំង គេចូលបុណ្យជាតិ ដោយជួបជុំគ្នា
ជាមួយគ្រួសារ ញាតិសន្តាន និងមិត្តភ័ក្តិ ។ ចើកាលណាបុណ្យជាតិ ត្រូវចើថ្ងៃអាទិត្យ គេ៖
គេនឹងឈប់សំរាកថ្ងៃ ច័ន្ទ ដែរ ។ ដូចមានចុះក្នុងបញ្ជីបុណ្យជាតិ ខាងក្រោមនេះ មាន
បុណ្យជាតិខ្លះ ត្រូវចើថ្ងៃ ទី នឹងដែលរៀងរាល់ឆ្នាំ ឯបុណ្យជាតិខ្លះទៀត មិនត្រូវចើថ្ងៃ
ទី នឹងដែល ទេ ។

NEW YEAR'S DAY .-- .. នេះគឺបុណ្យចូលឆ្នាំថ្មី នៅរៀងរាល់ ថ្ងៃ ទី ១ ខែ
មករា ។

ជនជាតិអាមេរិកាំង គេជួបជុំគ្នា ធ្វើបុណ្យទំនៀម ឈប់សម្រាក ស៊ីជីក គេហៅយប់ថ្ងៃទី ៣១ ខែ ធ្នូ
គេហៅថា NEW YEAR'S EVE ។ នៅពេលព្រឹកឥតមានអាទិត្យឡើងទាំង ១២
អារ្រាត្រីគេលើង ជនជាតិអាមេរិកាំង គេអញ្ជើញគ្នាចេញទៅ ដើរកំសាន្តតាមផ្លូវ ឬតាមភោជនីយដ្ឋាន
ឬតាមផ្ទះសិងអាប់ ជាដើម ហើយគេស្រែកថា ឆ្នាំចាស់ចូលទៅ ឆ្នាំថ្មីចូលមកដល់ហើយ ។

WASHINGTON'S BIRTHDAY -- នេះគឺថ្ងៃបុណ្យមួយ ដើម្បីរំលឹកអាទិត្យទាំង ពេញ:GEORGE
WASHINGTON ជាបិតាឯករាជ្យជាតិ និងជាប្រធានាធិបតី ទី ១ របស់
សហរដ្ឋអាមេរិក ។ បុណ្យជាតិនេះ ត្រូវធ្វើថ្ងៃ ច័ន្ទ ក្នុង អាទិត្យទី ៣ នៃ ខែ កុម្ភៈ ។
ឯសាលាអាមេរិកាំងបានបង្កើតច្បាប់មួយ អនុញ្ញាតិឲ្យនៅសំរាក ៣-៤ ថ្ងៃ - ធ្វើបុណ្យនេះ
នៅថ្ងៃ ច័ន្ទ ដែលនៅកែប្រែថ្ងៃខួបកំណើត របស់លោក WASHINGTON ដើម្បីឲ្យ
ប្រជាពលរដ្ឋអាមេរិកាំងបានឈប់សំរាក ៣ ថ្ងៃ គឺថ្ងៃសៅរ៍ - អាទិត្យ និង ច័ន្ទ ។
តំបុិន្តមានពន្លឺខ្លះក្នុង ៣-៤ អា - នេះនៅពេលធ្វើបុណ្យនេះ នៅថ្ងៃ ទី ២២ ខែ កុម្ភៈ ដែល
ជាថ្ងៃបុណ្យខួបកំណើតរបស់លោក WASHINGTON ។

MEMORIAL DAY -- នេះគឺថ្ងៃបុណ្យ រំឭកវិញ្ញាណក្ខន្ធ ទាហានអាមេរិកាំង ដែល
ស្លាប់ក្នុងសង្គ្រាម នៅសមរភូមិ ។ ថ្ងៃបុណ្យនេះ ត្រូវធ្វើថ្ងៃ ច័ន្ទ ចុងក្រោយក្នុង ខែ
ខែ ឧសភា ។ ឯសាលាអាមេរិកាំង ក៏បានបង្កើតច្បាប់ឲ្យធ្វើបុណ្យនៅថ្ងៃ ច័ន្ទ តំបុិន្តមានពន្លឺ:
នៅនឹងធ្វើបុណ្យនៅថ្ងៃ ទី ៣០ ខែ ឧសភា ដែលជាថ្ងៃ ដែលបានប្រើសរើស តាំងពីឆ្នាំ
១៨៦៨ ដើម្បីរំឭកវិញ្ញាណក្ខន្ធរបស់ទាហានអាមេរិកាំង ដែលស្លាប់ក្នុងសង្គ្រាមស៊ីវិល
រវាង អាមេរិកាំង ខ្លួនឯង ។

INDEPENDENCE DAY -- នេះគឺបុណ្យកំណើត សហរដ្ឋអាមេរិក ត្រូវធ្វើថ្ងៃ ទី ៤ ខែ
កក្កដា ។ តាំងពីថ្ងៃ ទី ៤ ខែ កក្កដា ឆ្នាំ ១៧៧៦ បុព្វបុរសអាមេរិកាំងបានប្រកាស ឯករាជ្យ
ពីអង់គ្លេស ដែលជាអ្នកត្រួតត្រា លើអាណានិគម ទាំង ១៣ ។ នៅឆ្នាំ
១៧៧៦ ប្រកាសនេះជនជាតិអាមេរិកាំងនិងធ្វើបុណ្យម៉ាងអធឹកធំរហូតដល់ឆ្នាំខួប ទី ២០០ នៃ
សហរដ្ឋអាមេរិក ។

LABOR DAY .. ...

COLUMBUS DAY .. ... CHRISTOPHER COLUMBUS ...

VETERANS DAY .. ...

THANKSGIVING DAY .. ... MASSACHUSETTS ...

CHRISTMAS DAY .. ... JESUS ...

... ABRAHAM LINCOLN ... HALLOWEEN, MOTHER'S DAY, FATHER'S DAY ...

๓ - การ รส์ รอา รอา ลอ รฐ์ สาระ ริก

ก : ชี ส์ รอา

การรกชีส์รอาซ่าการ ลิขิตกฎหมายส์ราช์ประสาทลิขิตๆ ฯ ซ่าลิขิตลอ ฐ์ะ ฐ์ บฐ์ช์ส์รอาช์ลอ ร์ส์ลสาขรกฐ์ลรอา: สีซ่า รลีฐ์ะ ฐ์ บฐ์ช์ส์รอาช์ลอรอา: รอาชี กร์ฐ์ลลา รชีลรลีสาลสีชิ:รอรชีประ์รอาร์ฐ์สาร รอาสาลาลรง์ฯ รอาช์ง์ราร ฐ์ ก์สาลสาร:รอาสาลาลกลี ฯ ฐ์ะประ์ชิรอาช์ลซ่าสี สาระริกาง รลีสาลง์ราลฐ์าส์ฐ์ลช่าการซำ์ฐช์ลาส์ ฯ สาลร์ลรอาร์ฐ์ลชีประ์ลงรอ ร์ส์ลสาลลีลร์ฐ์ะรอาชีลง์ราลฐ์ลฐ์ะ ฐ์ ชิญ์ฐ์ะ รอา ฯ

รลีสาลช์ลฐ์ ฐ์ บฐ์ช์ส์รอา รอา ชิญ์ฐ์ะ ส์ชุร์ฐ์ะร์ฐ์ะ ประ์รสาลลีลช์ส์ฐ์ะ ประ์รสาลลีลร์ฐ์ะรอา: ฯ ฐ์ลาช์ลฐ์ลาช์ลง์ราลๆ ฐ์ลการชีญ์ฐ์ะ ฐ์ ชิญ์ฐ์ะ ประ์รสาลลีลช์ส์ฐ์ะ ลีรฐ์ชิญ ลอรอาฐ์ชิญ ฯ รลาก์ลฐ์ลกรลาลชิญลอรลาชลช์ ร์ลสาลลีลร์ฐ์ะประ์รสาลลีลช์ส์ฐ์ะ ชิญ์ฐ์ะ ฐ์ ชิญ์ฐ์ะ ฯ

ฐ์ชุ์ส์ลา ฐ์ะ ฐ์ บฐ์ช์ส์รอา รอา ๓-ร-ลา - ประ์รสาลลีลบฐ์ช์ส์ฐ์ชิญ ร์ส์ลสาลลีลลาลฐ์ะ ลีรฐ์ชิญ ลอรอาฐ์ชิญ ลีลชิญลีรฐ์ชิญ ลอรอาฐ์ชิญ - บฐ์ช์ชีก - บฐ์ช์ส์รลกชิญ ฐ์ ลีร ส์ ชิญ บฐ์ช์ - บฐ์ช์ชิญชิญประ์รสาลลีลบฐ์ช์ชีรลาลชิญ ฯ ฐ์ะ ฐ์ บฐ์ช์ส์รอา ประ์รสาลลีล ลฐ์ลีลส์ ชีก ลีล ชุญ์ฐ์ะ ส์ราส์ส์ำชิญ ฐ์ ส์ำรอา - ประ์รสาลลีล ซ่ำส์ีฐ์ะประ์รสาลลีลชีกประ์รอา - สาลซ่ำส์ีฐ์ะลช์ประ์รส์ส์ส์ำ ส์ราส์ส์ำส์ำชิญ ฐ์ะ ฐ์ บฐ์ช์ส์รอาซ่ำลีญ รอาร์ลณ รฐ์ะประ์รสาลส์ ฯ รอาบฐ์ช์ลาร์ลสาลลีล ลาลาลสาลฐ์ะ ประ์รอา ฐ์ะ ฐ์ บฐ์ช์ส์รอา ลาลสาลซ่ำส์ีฐ์ะประ์รสาลส์ ฯ

รอา ๓-ร-ลา - รลีสาลบฐ์ช์ส์รอาฐ์ลๆ ร์ส์ลส รอาซ่าว่าEFFICIENCIES ร์ส์ลสาลส์ีประ์รอาลีบฐ์ช์ร์ลีลชิญ ลีล บฐ์ช์ชีกชุ์ณ: ฯ รอาร์กร์ฐ์ลสาลส์ีประ์ร สาลประ์รสาล ประ์ชิรอาร์ลรอาร์ฐ์ลฐ์ะส์ำร ร์ลีลชิญๆ ร์ส์ลชิญส์รอาร์ฐ์ลสาลรอาร์ฐ์ลช์ร์ฐ์ะ ฐ์ ประ์รสาลส์ ฐ์ บฐ์ช์ชีก ฯลฯฐ์ะฐ์ะชิญลีลสาลส์ีประ์รอาซ่าว่า"MOBILE HOMES" ฯ ส์:ะ:ร์ฐ์ะรอา:รลีสาลลีลส์ีประ์ร สาลฐ์ะฐ์ะส์ีกร์ฐ์ลชิญลีลสาลรอาร์ฐ์ลช์ร์ฐ์ะ ฐ์ ประ์รสาลส์ ฯ

ចំពោះបន្ទប់ទំនៅជួល អ្នកម្ចាស់ផ្ទះ(LANDLORD) ទទួលខុសត្រូវទាំង
អស់ក្នុងការថែទក្សាផ្ទះទាំងមូល ទៅក្នុងអាគារនោះ ដើមទឹកភ្លើង ប្រដាប់ប្រដារផ្សេងៗ
ទើយត្រូវជួសជុល ឬ ផ្លាស់ប្តូរចំពោះអស់ ។ មានករណីខ្លះ ម្ចាស់ផ្ទះនេះទទួលថ្លៃទឹក ភ្លើង
ឲ្យអ្នកជួល ករណីខ្លះទៀត អ្នកជួលត្រូវបង់ថ្លៃទឹក ភ្លើង ខ្លួនឯង ។ បន្ទប់ទំនៅជួលភាគច្រើន
ស្ថានទ្រែ តុ ទូរ មកជាមួយទេ តែខ្លះទៀតមាន ។ អ្នកជួលត្រូវបង់ប្រាក់ជួល មួយខែម្តងទៅ
ទៀងទាត់ទៃខែ ទើយអ្នកជួល និង ម្ចាស់ផ្ទះ នេះច្រើនធ្វើកិច្ចព្រមព្រៀងជាមុនថា សុខចិត្តជួល
យ៉ាងយោចណាស់ពី ១ ឆ្នាំ ទៃនេះ ។ ឧច្ចាអ្នកម្ចាស់ផ្ទះ ឧត្តមអ្នកជួល បង់ថ្លៃផ្ទះចំនួន ពីរ
ខែ ជាមុន ។ ខែសំរាប់ទើយទៃ - ១ ខែទៀតសំរាប់ចុងខែដែលត្រូវចេញ ឬ អ្នក
កក់ប្រាក់ខ្លះ ដែលម្ចាស់ផ្ទះ នឹងផ្តល់ទមកឲ្យអ្នកជួលវិញ នៅពេលដែលអ្នកជួលឈប់នៅ ដែលអ្នកជួល
ត្រូវបង្ហាញ ម្ចាស់ផ្ទះថា បន្ទប់ទំនៅជួលនោះ ស្ថានទែបកម្ចាក់ ខូចខាតអ្វីទេ នៅពេលដែល
ទើបទំនាស់ឈប់នៅ ។

ចំពោះការជួលផ្ទះនៅវិញ នេះច្រើនធ្វើដូចខាង លើ នេះទែរ
លើកលែងតែថាអ្នកជួលផ្ទះ ត្រូវទទួលការខុសត្រូវ ថែទក្សាផ្ទះ និងដីស្មៅនៅជុំវិញផ្ទះ ឯអ្នក
ម្ចាស់ផ្ទះវិញគ្រាន់តែទទួលការខុសត្រូវក្នុងការជួសជុលធំៗ ប៉ុណ្ណោះ ។ នៅផ្ទះជួល អ្នកជួល
ច្រើនតែនេះចេញថ្លៃ ទឹក ភ្លើង ឧស្ម័ន ខ្លួនឯង ។

នេះអាចទីញ ផ្ទះ ឬ ទីញ បន្ទប់ទំនៅបាន ។ ក្រុម ធនាគារ សន្សំ
ប្រាក់ និងឥណ្ឌប្រាក់ (BANKS AND SAVINGS AND LOAN) នេះអាចឲ្យប្រាក់ខ្ចី ពី ៥៥
រហូតដល់ ៩០ ភាគរយ នៃតម្លៃផ្ទះ ឬ បន្ទប់ទំនៅនោះ ។ អ្នកខ្ចីត្រូវបង់ប្រាក់លងនេះវិញ
ជួយខែម្តងរៀងរាល់ខែ រហូតដល់ ២០ ឬ ៣០ ឆ្នាំទាល់តែលងនេះវិញអស់ ។ បើត្រូវខ្ចីប្រាក់នេ
នេះតែងឈឈការប្រាក់ទៀត ។

នៅប្រទេសអាមេរិក នៅ ល-រ-អា - មានភ្នាក់ងារ ទីញ លក់ ដី - ផ្ទះ
(REAL ESTATE AGENTS) នេះអាចជួយរកផ្ទះនៃលរបស់អ្នកនាង ត្រូវការ លើយនេ
អាច ------ ១៣ --

អាចជួយព័ត៌មានបន្ថែម អំពីតំបន់ដែលលោកអ្នកនាងចង់ទៅទស្សនាផង ។ ភ្នាក់ងារទីពីរ ឈ្មោះ
ឌី - ម្ចុះ អាចជួយធនធ្វើដំណើរដែលបានទីពីរ ក៏ដូចជាលោកអ្នកនាង គួរ រកមធ្យោបាយធ្វើដំណើរ
ការងារផ្សេងទៀតដែរ ។

នៅលើផ្នែកខាងក្រោយ មានចម្លើយសម្រាប់ចម្ងល់ដែលថា " ម្ចុះអ្នកជា
ប្រធានក្រុមអ្នក " ។ ចម្លើយគឺថា : ភ្នាក់ងារក្រៅសាអាចជួយម្ចុះ លោកអ្នកអាចនាំយក
ភ្នាក់ងារមកជាមួយ ឬក៏អាចរកនៅក្នុងតំបន់ដែលអ្នកនាងទៅដល់ម្ចុះនោះ ។
នៅក្នុងសមាគមនីមួយៗដែលចាំបាច់ទៅ ល-រ-សា - មានច្បាប់ឆាប្រើ ដើម្បីឲ្យមានសមត្ថភាពម្ចុះ
កើតឡើងនៅលើដីជុំវិញផ្ទះ ដូចជាចិញ្ចឹមឆ្កែ ឬធ្វើជំនួញផ្សេងៗ ដើម្បីមានចំណូលនៅ
ឆាមប្រាថ្នាដើម្បីរក្សាផ្ទះ ។ នៅលើដីនោះ ។

នៅទីក្រុងមានសំនៅលើរាប់ជួយថា ឆាមានរណៈដ៏ចាំបាច់ៗ ឲ្យប្រើសារ
ដែលភ្នាក់ងារក្រៅជួយផ្ទះឯកជន ។ ដែលនៅជួយថាសាមានរណៈនេះ ដើម្បីមានប្រើនទេ ។
អ្នកដែលចង់ជួយ ត្រូវធ្វើការសុំ ដើម្បីទាក់ទងជាមួយភ្នាក់ងារ ជំនួយដែលមិនទៅតំបន់ខ្លួនទៅ។

១ - ការ ថែ រំ សុខ ភា ព

លោកផ្នែកខាងក្រោយ ភ្នាក់ងារក្រៅសាអាចជួយថែទាំ ដើម្បីសុខភាព និងដើម្បីឲ្យ
ឲ្យប្រជាពលរដ្ឋដែលភ្នាក់ងារក្រៅសាធ្វើការ ឬក៏ប្រជាពលរដ្ឋដែលមានជំងឺ ។ លោកអ្នកនាង
អាចសុំឲ្យអ្នកនាង - វិជ្ជាជីវៈ - អ្នកជំនាញ - ដែលមានជំនាញ ឬក៏ប្រជាពលរដ្ឋដែលមានជំងឺ
ដែលប្រជាពលរដ្ឋ និងពលរដ្ឋដែលមិន ។

ក៏ប៉ុន្តែបើលោកអ្នកនាងភ្នាក់ងារក្រៅសាផ្ទាល់ខ្លួនទេ ដែលអាចទៅនិយាយ
ភាសាប្រើនដើម្បីឲ្យដែលជាមួយ ដែលមានជំងឺ ដែលមានភាសាខ្លួន ។ នៅក្រុងមានភាសាខ្លួនដែរ លោកអ្នកនាង
អាចទៅរកប្រជាជាប់ ជួយឲ្យ ដើម្បី ដើម្បី " o " (OPERATOR) ដែលមានការប្តឹងការ

ទ្វារក្នុងរដ្ឋធានី ។ ក្នុងក្រុមប្រឹក្សាថា លោកអ្នកនាងក្នុងការងារបានល្អ ដើម្បីការ
ការពារទ្វារ ឬក្រុមក្នុង ។ ចំណែកឯកអ្នកមន្ត្រីទៅមន្ត្រីបានល្អ ក្នុងចំណុចការទ្វារ
ដែលមានអក្សរ " EMERGENCY ENTRANCE " គឺថា ទ្វារចូលបណ្តោះអាសន្ន ។

ដើម្បីឲ្យក្នុងបានល្អជាងមុន លោកអ្នកនាងក្នុងរបបនេះ ពង្រឹងការ
ចុះឈ្មោះក្នុងបានចុះ ដើម្បីពង្រឹងការងារនេះ ក្នុង ទី ឬ ផ្នែកសំណើ ដូច្នេះ ឬ ឈ្មោះដែល
ឆ្លាស់មាន ផ្នែកផ្សេងៗ ដែលបានល្អៗ ចូលមកស្តុក ដើម្បីងាយស្រួលការងារ ដើម្បី
ឲ្យបានល្អ ។ ចំណែកថា លោកអ្នកនាង ដែលការងារនេះ ពង្រឹងការងារនេះ ដែលមានល្អ
ក្នុងរបបនេះ ដើម្បីមកទៅឲ្យក្នុងបាន ។ ល ។

ជនជាតិការងារក្នុង ដែលមានចិត្តល្អ ដើម្បីការងារបានល្អ
ដើម្បីឲ្យជួយចំណែកអ្នកមន្ត្រី ដែលមកទៅឲ្យក្នុងបាន ។ លោកអ្នកនាង ការងារចុះឈ្មោះ
បានល្អសំរាប់ក្នុងឆ្នាំ ដែលក្នុងការ ឬក្នុងចុះឈ្មោះការងារបានល្អ ដែលមានល្អ
ដែលផ្នែកការងារបានល្អ ។ ចំណែកលោកអ្នកនាងចង់ចូលការងារថ្មី ក្នុងរដ្ឋបាលការ
ការងារបានល្អនេះ ។ ចំណែកឯការងារក្នុង ដែលចុះឈ្មោះការងារបានល្អ ដើម្បីជួយ ឬក
ក្នុងក្នុង ដែលការងារដែលក្នុង ដែលមានល្អ ។ ចំណែកថា លោកអ្នកនាង ដែលការងារ
ដែលមានល្អ ក្នុងរដ្ឋបាលក្នុងការងារ ដែលមានល្អ ដែលការងារ ក្រោយពីក្នុងនេះ មាន
ក្រុមក្នុងបានល្អដែលមានល្អ ។ លោកអ្នកនាង ក្នុងការងារបានល្អ ឬការងារបានល្អ
ការងារ៖ ចំណែកថា លោកអ្នកនាងបានល្អ ។

ខ - ស្នើរសុំ ការ ងារ

ដែលការងារការក្នុងក្រុមការងារបានល្អ ដែល ឬក្នុងការងារ ដែលការងារ
ដែលមានល្អ ស្នើរសុំការងារដែលមានល្អ ចំណែកការងារ ឬដែលការងារបានល្អ
ក្នុងការងារដែលមានល្អ ។ ការងារដែលមានមកដើរដែលមាន ក្នុងដែលក្នុងការងារ ដែលមានល្អ

ទេពិនិត្យពិសោធន៍ជួចមើល ។ ទឹកផ្ទះទេសា - ត្រូវម៉ាស់ និងជាមិនជាឈឺទឹកផ្ទះទាំងអស់ ដែលខ្លាច ឈាក្នុងខាង ល្អចំណែកឆ្លងចេញចូលទៅក្រៅមកការត្រួតត្រាវបស់វត្តាភិបាល ។ អ្នកធ្វើការនៅក្នុងភោជនីយដ្ឋាន នៅក្នុងរោងចក្រកាន់សាច់ឈាក់ ឬក៏ទាំងអាយឈាក់ លក្ខណៈអាហារក៏ត្រូវទាក់ទងទៅមើលខ្លួនឯងដែរ ។

ល្អកទឹកសាធារណៈទាំងអស់ ល្អចំណែកឆ្លាតឆ្លងទឹកឆ្លង ។ ទឹកផងពីទន្លេ ចឹង អណ្តូង អាចមានរោគ ។ ជម្លីកើតទៀងផ្ទាល់ឈានទឹកមិនឆ្លាត ដូចជា ទឹកភ្លៀង ' ត្រកួតទន្លេ ' និង ក្អូទៀរ ' ជម្លីអាស្រ័យរោគ ' មិនល្អវិមានកើតទៀងសឹងទាំង ទឹកទាំងនោះ នៅ ស-ន-អា - ។

លាប់ភាគច្រើន គេឈក់ជាមទម្លន់ ។ នៅលើក្រដាស់ស្តើងខ្លះជាប់ គេមានដាក់ទម្លន់លាប់ ជា ''ដោន'' និង ជា ''អោនសិ'' ' ទម្លន់ក្រាស់អង់ក្រេស ' ។ ទឹកផ្ទះទេសា ឡាចវែង និង ជាមិនជាឈឺទឹកជ្រៀងៗ គេឈក់ជាមទម្លន់ ជា ''ឆែត'' ''ថែនសិ'' និងជា ''អោនសិ'' ។ ថ្លៃជើងខ្លះ បន្តិច និង ពងមាន់ គេឈក់ជាមចំនួន ដូចជា ១ ឡូ ' ១២ ' ។ ' លុមអានបង្ហាញភ្ជាប់ខាងក្រោយនេះ ដើម្បីថ្លៃប្រទម្លន់ក្រាស់ពីអង់ក្រេស មកជាទម្លន់ធ្ងាំងដូចក្រៅនៅក្រុងខ្លែន ' ។

គេក្រៅថ្លៃទឹកឡើងអាហារពីខាងឈក់ឡើង ទៅថា SUMMARIZES ឪពេលទៅទើបដំរាន់ខ្លួនយើងដោយស្មានអ្នកអាត្រួតត្រា ។ ឡើងសឹងតែទាំងអស់ ' ឈើកែងតែថ្លៃឈើក្រស់ និង បន្តិចក្រស់ ' គេខ្ចប់ក្នុងកញ្ចប់ មានដាក់តម្លៃពីរើដារក្រៃ ។ លោកអ្នកនាងទៅដង្ហារទឹកដំរាន់ អាចយកវេទមួយ តែឈមានក្រៃបនៅក្នុងខាង ចើយ រុញចុះ រុញទៀងក្នុងខាង ពីជួរមួយ ទៅជួរមួយ រកវបស់តែឈក្រៃការ ចើយទើលដាក់ក្នុងវេទនោះ ។ រួចចើយទើបរុញវេទទៅកន្លែងគេបង្ហាញថ្លៃទឹកឡើង ដើម្បីបង់ប្រាក់ឲ្យគេ ។ នៅ ស-ន-អា - គេមិនគិតថ្លៃទឹកឡើងទេ ។ ខាងឈក់ឡើងអាហារក្រៃនតែចេកខ្លាវរបួនយ៉ាង

ចាំង ------ ២០ --

ចាំងពោធិសាត់ នឹ ១ អាទិត្យ ១ ឈរនៃ ដើម្បីឲ្យអ្នកទិញនៃជម្ងាន់លើកញ្ចប់ទាំង
នៅពេលថ្ងៃនោះ អាចទិញទឹកញ្ចប់ពេលយប់ថ្ងៃ ។ នៅ ស-ន-អា - មានហាងលក់
នៃថ្ងៃលើនឹងបន្ថែមមាន ដាក់នៃសាច់ ឆ្អិបលម្អែត ដែលជាលទ្ធផលនោះ តំបូង តម្លៃទាំង
ជីងលក់ល្បែងនៃជនេះរៀបចំជាស្រែចម្ការទិភោគ ឆ្នាមមាន(DELICATESSENS)
នៅស្រុកស្រែចម្ការ គេមានដាក់ថ្ងៃលើស្រែ និង បន្ថែស្រែ នៅតាមតូបចួបៗ តាមមាន់ផ្លូ ។

ស្រែសារអាទេវិការ ដីចិត្តស្រែ មានទំាស៊ីនទឹកពក លំនាំចំពុកបន្ថែស្រែ
ទីលេងល្បែងអាជាវកុំឲ្យជួប ដូចជាទឹកនោះ ឈាប់ និង ល្បែង ពក ។ ស្រែសារភាគ
ស្រែនេះទេវៀងរ៉ា នឹ ១ អាទិត្យម្តងទេ ។

ឃ - ការ ងារ ធ្វើ

នៅ ស-ន-អា - មានការលៀងស្រែនឈាប់ ដើម្បីរកស្រែកចិញ្ចឹមជីវិត ។
ស្រែជាលទ្ធអាទេវិការ ភាគស្រែនេះរកស្រែកចួលបានដោយទទួលមួយបន្ទាន់ស្រែ ស្រែចំ
ឈ្មោះ ឬស្រែចំនែ គឺ " ការងារ "។ ទោះបីនៅក្នុងការជំនួញ ឧស្សាហកម្ម
កសិកម្ម ឬក៏ក្នុងការងារធ្នូការ ស្រែជាលទ្ធអាទេវិការភាគស្រែន គេចំពេញការងារធ្វើការ
ឯកទេសមួយ ចំនួនស្រែនទាំង ១ ថ្ងៃ ទើយស្រែនថ្ងៃក្នុងមួយអាទិត្យ ។ អ្នកជួយគេបើកស្រែកន់ឲ្យ
តាមតារាងស្រែកនែលមិនកែស្រែទេឬ ។ យ៉ាងម៉ាត់នៃការងារធ្វើ ស្រែវគេរៀបចម្បាប់
ក្នុងស្រែ ចំនៀមចំណាប់ និង កិច្ចព្រមស្រែង ទាំងអ្នកជួយ និងអ្នកស្ម័គ្រ ។ ស្រែជាលទ្ធ
អាទេវិការលើងនែចំាងអស់ ឆ្លាប់ធ្វើការឲ្យទៅភ្ញាយស្រែនទើយទុលឆ្នា នៅក្នុងការចំពេញ
មុខងារខ្លួន ។ ដើម្បីឲ្យជៀនលៀនក្នុងថ្នែកលេងកិច្ច និងលង្គមកិច្ច គេស្រែនែនរកការងារ
ណានែយស្រែលើរជាងការងារនែល គេឆ្លាប់ធ្វើរួចមកទើយ ។

រកការ ------ ២១ --

រកការងារធ្វើ.- នៅក្រសួងរដ្ឋមានអង្គការឧត្តមសាប់ជួយអ្នករកការងារធ្វើ ឲ្យទៅរក
អ្នកជួយថែរក្សាការជំនួយបន្ថែម ។ ប៉ុយវ៉ូរកការងារឲ្យធ្វើទៅតំបន់លោកអ្នកនាងរស់នៅ
ជាកន្លែងពិសេសមួយថែរលោកអ្នកនាងត្រូវទាក់ទង ព្រោះគេមានពត៌មានច្រើនអំពីអ្នកម្ចាស់
ការច្រើនណាស់ ។ ប៉ុយវ៉ូនេះហៅថា "EMPLOYMENT SERVICE OFFICE" មានទីច្រើកន្លែ
ច្រើនណាស់រង់ចាំឲ្យតំបន្ទាន់តែងលោចរស់នៅលោកអ្នកនាង ថាតើគួរទៅការងារណាធ្វើចើយ
ទៅរកការងារនោះនៅឯណាឲ្យលមតាមការពិសោធន៍តែងតំរេះវិជ្ជាលោកអ្នកនាង ។
តែបុំន្តែអ្នកម្ចាស់ការងារនោះទេតែងយល់ឧបចិត្តថាតើជួយលោ៉ាអ្នកនាង ឬមិនជួយ ។ "មានលម
ភាពខ្លះនៅ ល-រ-អា - គេតើកុងត្រាជាមួយអ្នកម្ចាស់ការងារ ចើយគេយល់ព្រមច្រើង
ទេរួចខ្លួនថា អ្នកម្ចាស់ការងារនោះជួយតែអ្នកណាតែងលមភាពបញ្ជាលមកឲ្យគេ" ។

លោកពត៌មានអាចមិកាំងមានជំរ្រាយការយោលនាកមនុស្សក្នុងការនៅ
ក្នុងទំព័រប្រកាសជួប ។ ដោយចេតុថាប្រកាសទាំងនេះមានមនុស្សច្រើនណាស់គេចើយ ដូច្នេះ
លោកអ្នកនាងគួរប្រញាប់ប្រញាល់ ឈួរទៅអ្នកម្ចាស់ការភ្លាមចើយក្បែប្រកាសណាដាក់ការ
ងារតែងត្រូវចិត្ត ។ នៅក្នុងប្រកាសនេះគេច្រើនលរលេរអក្សរការធំៗងខ្លីៗ ដូច្នេះលោក
អ្នកនាងអាចលួរអ្នកណាមានការពិសោធន៍ក្នុងរឿងរដ់ការធ្វើឲ្យគេជួយពន្យល់តែយ ។

ជួនកាលចិត្តភ័ក្ត្រជាប្រភពមួយយ៉ាងល្អលំរាប់រកការងារធ្វើ ។ កាលណាលោក
អ្នកនាងឃ្លានការធ្វើចើយលោកអ្នកនាងតែងឮដំ ណឹងថ្មីៗ ច្រើនទៀតអំពីការងារតែងមាន
ចើយលោកអ្នកនាងអាចលំរេចិត្តក្រោយថា តើគួរដាក់ពាក្យសុំការងារថ្មីនោះឬទេ ។
ចើយលោកអ្នកនាងលំរេចថាត្រូវលប់ធ្វើការនៅកន្លែងណាមួយចើយ "ព្រោះមានការថ្មីគ្រាន់
ចើជាងទៀត" លោកអ្នកនាងត្រូវជំរាបអ្នកម្ចាស់ការចាស់យ៉ាងហោចណាស់ ១ អាទិត្យ ឬ ២
អាទិត្យមុនតែងលប់ ដើមប្បីឲ្យអ្នកម្ចាស់ការរកអ្នកថ្មីមកជំនួស ។

ការគាត្រាតែនៅពេលអត់ការធ្វើ.- នៅក្នុងការងារច្រើនខាងថែកជំនួញតែងមនុស្សត្រាតម្ម
នេះមានច្រើកំណាត់លំរាប់ជួយលោកអ្នកនាងនៅពេលអត់ការធ្វើ ។ ជាឧទាហរណ៍ ចើយលោក

អ្នក --------២២--

អ្នកនាងត្រូវគេបញ្ឈប់ចំណែងឲ្យធ្វើការ លោកអ្នកនាងអាចទទួលប្រាក់ការមួយអាទិត្យម្តងៗ
ចំនួនប្រចាំអាទិត្យ ដើម្បីចាប់ផ្តើមទៅមុខទៀត ទំនាក់ការថ្មីធ្វើបាន ។ លោកអ្នកនាងអាច
ទទួលប្រាក់ឧបត្ថម្ភនេះបានដោយថា ដើការងារនឹងបានធ្វើនោះមានប្រាក់ឈ្នួលឬទេ - ដើ
លោកអ្នកនាងបានធ្វើការឲ្យម្ចាស់ការបានយូរប៉ុណ្ណា ចើយទៅប្រកាសយល់ព្រមយ៉ាងណាបានជាអ្នក
ម្ចាស់ការបញ្ឈប់អស់លោកអ្នកនាង ។ ប្រាក់នឹងគេឲ្យ តើត្រូវគិតតាមប្រាក់ខែ ប្រាក់ថ្ងៃនឹង
លោកអ្នកនាងបានទទួលនឹង ។ ចុះយ៉ាងម៉ូចការនឹងរកការងារឲ្យមនុស្សធ្វើ គេការខ្វល់ការ
ទៀងប្រាក់ឈ្នួលទៅពេលអត់ការធ្វើនេះ ។

ល័ក្ខខ័ណ្ឌ នៃ ការ ងារ ធ្វើ.- អ្នកធ្វើការទាំងស្រី ទាំងប្រុសត្រូវធ្វើការ ៨ ទៅ ក្នុង
មួយ ថ្ងៃ លើស ៨ ថ្ងៃក្នុងមួយអាទិត្យ ។ មានកន្លែងខ្លះ ចើយគេធ្វើការលើស ៨ ម៉ោងក្នុង
មួយថ្ងៃ ឬ លើស ៤០ ម៉ោងក្នុងមួយអាទិត្យ ម៉ោងដែលលើសនោះគេហៅថា OVERTIME
" ម៉ោង លើស " ចើយម្ចាស់ការត្រូវគិតចើយចេកប្រាក់ឲ្យអ្នកធ្វើការ ១ ដងកន្លះ " ១ម៉ោង កន្លះ "
លើសពីប្រាក់ឈ្នួលក្នុងម៉ោងធម្មតា ។ តាមច្បាប់អ្នកធ្វើការត្រូវទទួលប្រាក់ម៉ោង ពី ២ ដុល្លារ
ទៅក្នុង មួយម៉ោង តែបុំន្តែគេមិនអាចយកច្បាប់នេះមកជាក់ពីលើការងារគ្រប់ទីកន្លែងបានទេ ។
សមភាព ការ ងារ.- អ្នកម្ចាស់ការងារជាច្រើននាក់ មានធ្វើក្នុងគ្រាជាមួយសមភាពការងារ
ផ្តើពីប្រាក់ម៉ោង - ចំនួនម៉ោងត្រូវធ្វើការ និងល័ក្ខខ័ណ្ឌធ្វើការឬទាំង អ្នកឈ្នួលខ្លះ ឬអ្នកឈ្នួលទាំងអស់
" អ្នកធ្វើការមានមុខងារទុលភ្នាក្រោមនៃមានសមភាពទុលភ្នាធ្វើជាដំណាង " ។ ដូចការលោក
អ្នកនាងត្រូវនៃចូលជាសមាជិក - សមាជិការ នៃសមភាពណាមួយមុន និងគេជួលឲ្យធ្វើការណា
ឡាំង ។ សមាជិក សមភាពត្រូវចោះឈ្មោះនៅសៀវភៅជារបស់សមភាព ចើយអាចសុំឲ្យសមភាពធ្វើ
ការចរចាជំនួសខ្លួន ចើយនឹងជាខ្លួនមានការទាល់ទែងជាមួយអ្នកម្ចាស់ការងារ ។ អ្នកម្ចាស់ការងារ
និងអ្នកឈ្នួលត្រូវនៃគោរពតាមមាត្រានៃកុងត្រារបស់សមភាព ។

ការចចារ្ចាក់ -----២៣--

ការបញ្ជាក់ ដោយ ជិ ត .. មុនបបរប្រើនត្រូវឲ្យអ្នកសុំការងើមានអាជ្ញាប័ណ្ណ ឬ
ជិតបញ្ជាក់ដែរ ដឹងការពិលោកនឹ ដូចជាវេជ្ជបណ្ឌិត - មេធាវី - គ្រូបង្រៀន -
គិលានុបដ្ឋាយិកា ។ ដោយហេតុថាបញ្ជាប់ពីសន្ធាពីរផ្នែកមួយទៅវិនផ្នែកមួយ លោកអ្នកនាងត្រូវដែល
ភ្នាក់ងារវិនផ្នែក ឬ ក៏ លទ្ធកម្ម មុនបបរ អំពីតម្រូវសំរាប់មុនបបរលោកអ្នកនាង ។

និវត្តន៍ ក្នុង លង្គម .. (SOCIAL SECURITY) .. អ្នកធ្វើការជនជាតិអាមេរិកាំង
មានលេខ និវត្តន៍ក្នុងលង្គមមួយ ' លេខដែលអង្គការទាំងអស់ងអ្នកធ្វើការ នៅពេល ទុំដែ្រត ដេ
ដែលកន្ស ' បើយត្រូវចំណាយប្រាក់ខែមួយផ្នែកដែលទុកបាន បង់ចូលក្នុងថវិការលោងលមាតិ
សំរាប់អ្នកធ្វើការទុំដែ្រត ។ អ្នកម្ចាស់ការងារនឹងដកប្រាក់មួយផ្នែកនេះចេញពីប្រាក់ខែដែល
លោកអ្នកនាងទទួល ។ លោកអ្នកនាងអាចទទួលប្រាក់និវត្តន៍ក្នុងលង្គម នៅពេលទុំដែ្រត បើ
បុរសត្រូវមានអាយុ: ៦៥ ឆ្នាំ បើស្ត្រី ៦២ ឆ្នាំ ។ ចំនួនប្រាក់ទុំដែ្រតនស្រេចនៅលើ កម្លងពេល
ដែលបានធ្វើការ និងចំនួនប្រាក់ខែដែលបានទទួល ។ នៅលើឯត្រង់ចាតមនិនានា មានប៊ុយទុំ
និវត្តន៍ក្នុងលង្គមមួយ ដែលអាចជួយផ្គត់ផ្គង់មានថែមទៀត ។

អាករ លើ ប្រាក់ បៀវរ វិនរ្ស.. នៅពេលអ្នកម្ចាស់ការ បើកប្រាក់ខែឲ្យលោកអ្នកនាង
គេដកយកអាករលមាតិ្ត បើយនឹងអាករវិនផ្នែកប្រាក់ខែនោះ ។ ចំនួនប្រាក់ដែលគេដកចេញ ស្រេច
តែចំនួនប្រាក់ខែដែលបានទទួលនឹងចំនួនមនុស្សដែលត្រូវនៅក្នុងបន្ទុករបស់លោកអ្នកនាង ។ ស្រួលាន
និយាយ ត្រូវចំពេញក្រដាស់អាករលើប្រាក់បៀវរវិនរ្ស្រាប់ខែ នៅចន្លោះថ្ងៃទី ១ ខែ មករា
និង ថ្ងៃទី ១៥ ខែ មេសា ។ ជួនកាលចំនួនប្រាក់អាករខ្លះដែលលោកអ្នកនាងបានបង់ទៅវិនផ្នែកត្រូវ
គេបញ្ជូនត្រឡប់ទិញ តែជួនកាលទិញទៀត លោកអ្នកនាងត្រូវលងប្រាក់បន្ថែមទៀត ដោយ
ឃោលទៅនឹងស្ថានការណ៍ផ្សេងៗ ' ប្រាក់ខែ - ប្រាក់ខាត - ប្រាក់ចាយ - ប្រាក់សំរាប់បង្កើត
ជលិតកម្ម ។ល។ ' ។ ការកត់ទុកក្នុងបញ្ជី គួរប្រាក់ចំណូលនឹងប្រាក់ចំណាយទាំងអស់ជាការសំខាន់
ទើយលោកអ្នកនាងអាចសុំឲ្យក្រសួង ជលពុនជាតិ INTERNAL REVENUE SERVICE

ទេជ្ជយ ---------២៤--

ទេជួយចំពេញក្រែដាស់អាកនលើក្រាក់បៀវនត្សទៀ ។ អ្នកបច្ចេកទេសនៅក្រសួងនោះ នឹង
ជួយពន្យល់បង្ហាញផ្លូវធ្វើយ៉ាងណា ដើម្បីឲ្យលោកអ្នកនាងបង់អាកនឲ្យគិចចំណុច បើយទេមិន
យកឈ្នួលទេ។ ក្រៅពីក្រសួងនេះមានក្រុមហ៊ុនឯកជន នឹងអ្នក ក្បែងនាង ដែលជាអ្នកឯកទេសខាង
ការជួយចំពេញក្រែដាស់អាកនេះ ។ ទេអាចរកឈ្មោះក្រុមហ៊ុន នឹងឈ្មោះអ្នក ក្បែងនាង នៅ
ក្នុងលេខទៅខ្ញុំវិលវិញ ។

ក ទឹ ត្រ ទេ ន្ធ ង ក្ប -- អ្នកម្ចាស់ការដាន ឬក៏សហភាពការដានអាចមានវិធីនការ
សំរាប់ទីកន្លែង - ដានាសុខភាពសំរាប់ក្រុម - ដានាជីវិត - ក្រាក់ខែលទ្រឹ ឬក៏វិធីនការសំរាប់
ចែងចែកកទ្រឹមដែលអាចនាំក្រាក់ចូលថែមទៀត ក្រៅពីក្រាក់ខែ ។ លោកអ្នកនាងអាចសុំ
ចូលរួមបរួមក្នុងវិធីនការទាបៀបនេះបាន ដើយនួន លួនទេឲ្យទេពន្យល់ថែមទៀត ។

ដំ ណើ ន ទេ ៗ មុ ខ ទៀត -- ចំនួនអ្នកដែលទើបនឹងមកដល់ លទាវដ្ឋអាទេវិក
មានតិចណាស់ដែលអាចបន្ថែនមុខនបទរបស់ខ្លួនឯងបាន ។ ទោះបីអ្នកទាំងនោះជាអ្នកឯកទេសក្នុង
មុខនបទណាមួយក្តី ទេនឹងឃើញថា ការចំពេញមុខនបទនេះទៅប្រទេសខ្មែរ នឹងប្រទេស
អាទេវិកមានទាបៀបខុសគ្នា ។ មុខនបទជាង ជាច្រើនមាន ជាងឈើ- ជាងទាំស៊ីន - ជាង
ចំពុងទឹក - ឧស្ម័ន - ជាងភ្លើង ៣។ ទេច្រើនរកកូនជាងខ្លះ ៗ មកបញ្ចូលក្នុងកម្មវិធីអ្វីមួយ បើយទេ
ធ្វើការអប់រំកូនជាងនោះផង នឹងឲ្យការធ្វើទៅក្រោមការដឹកនាំរបស់មេជាងដែលមានការ
ពិសោធន៍ច្រើន ។ ទៅក្នុងមុខនបទជាង អ្នកធ្វើការអាចត្រូវទេជួលឲ្យធ្វើជាជំនួយរបស់
មេជាងមានការពិសោធន៍ខ្ពាក់ ។ មានកិច្ចការច្រើនទៅក្នុងប៉ុយវ៉ូ ឬក៏ទោងចក្រដែលអាច
ចំពេញបានយ៉ាងស្រួល ទោះជាការខ្វីកច្នៃមានតិចក៏ដោយ ។ កិច្ចការទាន់នេះជាមធ្យោបាយ
មួយជួយលោកអ្នកនាងឲ្យឈ្មោះអំពីនបៀបធ្វើការទៅលទាវដ្ឋអាទេវិកផង នឹងឲ្យសំទេចថាធ្វើយ៉ាង
ណាដើម្បីប្រើការប្រលប់ខ្លួនរបស់លោកអ្នកនាងផង ។ បើទោះជាលោកអ្នកនាងចាប់ផ្តើម
ធ្វើការមុនដំបូងចង្អល់ទៅ ស-ទ-អា - ទទួលក្រាក់ថ្ងៃ ក្រាក់ម៉ោង តិចជួចក៏ដោយ ចើយទំប្រើង
ធ្វើការឲ្យអស់ទំពីង មិនយូរទេឡើយ លោកអ្នកនាងនឹងមានឱកាសទេឡើងថ្នាក់ធ្វើការខ្ពស់ជាងទៀតដែល

មាន ------ ២៥ --

មានច្រើនថ្លៃ ច្រើនទៅទាំងច្រើនទៀមទៀត ។ ជាឧទាហរណ៍ អ្នកណាជាននៅភោជនីយដ្ឋាន
មួយ ដែលខិតខំធ្វើការជូនល្អដែរ ហើយអ្នកម្ចាស់មានគេលប្បាយចិត្ត អ្នកណាជាននោះឯងអាច
នឹងទៀងទៅជាមេកើយគ្រួតគ្រា កិច្ចការក្នុងភោជនីយដ្ឋាននោះ ។

នៅពេលណាដែលលោកអ្នកនាងចេះល្អាដក្នុងកិច្ចការដែលគេឲ្យធ្វើជា
ដំបូងទើយ គួរតែជំរាបអ្នកម្ចាស់ការឲ្យដឹងថា លោកអ្នកនាងមានបំណងប្រុងប្រៀបខ្លួនជា
ស្រេចនើម្បីទទួលកិច្ចការខ្ពស់ជាង ទទួលច្រើនថ្លៃ ច្រើនទៅទាំងខ្ពស់ជាង តែទទួលការខុសត្រូវក៏ច្រើន
តែដែរ ។ អ្នកម្ចាស់ការអាចនឹងពន្យល់លោកអ្នកនាង អំពីកិច្ចការដែលអាចមានតាមបំណងនោះ
ឬក៏ជួយបង្ហាញផ្លូវឲ្យទៅរកការដែលលោកអ្នកនាង ចង់ធ្វើនៅកន្លែងផ្សេងទៀត ។

នៅ ស-រ-អា-ក្នុងបច្ចុប្បន្ននេះ ពាក្យណែនាំខាងលើនឹងដែលទាំងអស់
មិនមែនសំរាប់តែបុរសទេ គឺសំរាប់ស្ត្រីដែរ ។ ទោះបីមានមុខរបរច្រើន មានតែប្រុសក្តី ឬ
ក៏ស្ត្រីក្តី ធ្វើការក៏ដោយ ក៏នៅពេលថ្មីៗ នេះ ស-រ-អា - ឲ្យតែកម្សាន្តចំណាយច្រើនដើម្បី
អនុញ្ញាតឲ្យស្ត្រី មានសិទ្ធិទួលធ្វើការ ទទួលច្រើនថ្លៃ ច្រើនទៅទាំង តែឯឲ្យទុកាលទៀងថ្នាក់ តែង
ឋានន្តរៈស័ក្តិដូចបុរសដែរ ។

ខ - ការ សិក្សា អប់រំ :-

នៅឯណាក៏ដោយនៅក្នុងសហរដ្ឋអាមេរិក មានសាលារៀនសាធារណៈ
ច្រើន ។ ដូនជាតិអាមេរិកាំងទាំងអស់មានសិទ្ធិជាឯកឧត្តមទទួលការសិក្សាអប់រំពីសាលារៀន
សាធារណៈយ៉ាងហោចណាស់ ឲ្យន ១២ ឆ្នាំ ដោយឥតគិតថ្លៃទេ ។ ជាពិសេស នៅក្នុងរដ្ឋ
លីងកែនទាំងអស់ នៅ ស-រ-អា - គេមានច្បាប់តម្រូវឲ្យក្មេងទៅរៀនពីអាយុ: ៦ ឆ្នាំ ទៅ
ដល់ អាយុ: ១៦ ឆ្នាំ ។ សាលារៀននៅក្នុងមណ្ឌលមួយៗ នៅក្រោមការដឹកនាំរបស់ក្រុម
ប្រឹក្សាសាលានៅទីនោះ ក៏ប៉ុន្តែរដ្ឋនីមួយៗ គេបង្កើត ស្តង់ដារ សំរាប់សាលាក្នុងរដ្ឋគេ ។
រដ្ឋាភិបាលសហព័ន្ធ មិនធ្វើការសំរេចចិត្តទេក្នុងការឯងថា តើសាលារៀននៅក្នុង ស-រ-អា -

ត្រូវ --------២៦--

ត្រូវបង្រៀនក្មេងអ្វីខ្លះ ក៏ប៉ុន្តែមានច្បាប់លាមកព័ន្ធនឹងកម្មវិធីសិក្សាពីខ្លះដែលវដ្ឋាភិបាលសាធារណៈ
បង្កើត នើមប្បីជួយជាជំនួយដល់ឯ នឹងទាំងវង្សានុវង្សក្មេងទាំងអស់ ទាំងប្រុសទាំងស្រី ទាំងមាន
ទាំងក្រ ឲ្យទទួលការសិក្សាអប់រំពីសាលារៀនសាធារណៈស្មើៗ គ្នា ។ ថ្មីៗ នេះទៀត
គុណាការជាន់ខ្ពស់អាមេរិកាំង ឲ្យធ្វើសេចក្តីសំរេចចិត្តមួយ តម្រូវឲ្យសាលារៀនទាំងអស់នៅ
ស-រ-អា - ផ្តល់ជំនួយពិសេសដល់កូនក្មេង ដែលមិនចេះភាសាអង់គ្លេស ។

សាលារៀននៅក្នុងមណ្ឌលមួយខុសពីសាលារៀននៅក្នុង មណ្ឌលមួយទៀត ។
ជនជាតិអាមេរិកាំង មុននឹងតាំងខ្លួនរកទីលំនៅ ដែងស៊ើបសួរថា តើសាលារៀននៅទីនោះ
មានឧត្តមឬទាំងណា ។ ជួនកាល មាន អ្នកប្តូលពិសេស ណែនាំឲ្យដឹកក្មេងដែលនៅដ្ឋាយ
ពីសាលារៀន ចេញឆ្ងាន អ្នកប្តូល សាធារណៈ ។ មានសាលាឯកជនច្រើន នៅ ស-រ-អា -
ដែលបង្កើតឡើងដោយ អង្គការសាសនាជំនឿឯកុ សាលាទាំងនេះតម្រូវឲ្យគ្រួសារណាដែល
មិនចង់បញ្ជូនកូនឲ្យទៅរៀន នៅសាលាសាធារណៈ នោះនៅត្រូវបង់ថ្លៃសាលាមុនចូល
រៀនផង ។

តាមធម្មតាកូនក្មេងត្រូវចាប់ចូលរៀនថ្នាក់ មានក មានកិ៉ា ហៅថា
Kindergarten នៅអាយុ ៥ ឆ្នាំ ។ ថ្នាក់នេះគេបង្រៀនតែព្រឹក ឬក៏ ល្ងាច ៥ ថ្ងៃ
មួយអាទិត្យ ។ឯរៀនថ្នាក់ KINDERGATEN ឲ្យមួយឆ្នាំហើយ កូនក្មេងនោះត្រូវចាប់
រៀនថ្នាក់ ទី ១ ពីម៉ោង ៨ ឬ ម៉ោង ៩ ព្រឹក រហូតដល់ម៉ោង ៣ ល្ងាច ។ សាលារៀន
លីងតែទាំងអស់ មានផ្តល់ឲ្យថ្ងៃត្រង់ថ្លៃយ៉ាងថោក ឬក៏មិនយកថ្លៃ ឲ្យកូនក្មេងដែលមកពីគ្រួសារ
មានច្រក់ដៃច ។ តាមធម្មតា កូនក្មេងត្រូវទៅរៀនសាលាបឋមសិក្សាពីថ្នាក់ទី ១ រហូតដល់
ថ្នាក់ទី ៦ - អនុវិទ្យាល័យ JUNIOR HIGH ពីថ្នាក់ទី ៧ ដល់ថ្នាក់ទី ៩ -
វិទ្យាល័យ HIGH SCHOOL ពីថ្នាក់ទី ១០ ដល់ ថ្នាក់ទី ១២ ។ មានកន្លែងខ្លះគេមាន
សាលាចាប់ពីថ្នាក់ទី ១ រហូត ដល់ថ្នាក់ទី ៨ ហើយ និងសាលាពីថ្នាក់ទី ៩ រហូតដល់ថ្នាក់ទី ១២ ។
ឯណាតែរៀនចប់សាលា HIGH SCHOOL ' វិទ្យាល័យ ' ហើយ ទើបសិស្សអាចបន្ត

វិជ្ជា ------ ២៧ --

វិជ្ជាទេវ៉ា សាកលវិទ្យាល័យជាន ។

សាលារៀនសាធារណៈមានផ្តល់ការសិក្សាអប់រំសាលាជាង និងការថ្លៃកថ្លីនបង្រៀនក្នុងឆ្នាំនេះ អាជីព និងការរឹះប្រសប់ក្នុងវិបរជាន្លួញជាង ។ គេមានបង្រៀនកម្មវិធីកីឡា និង លង្គមកិច្ចថែរ ។

មានសាលាខ្លះគេបង្រៀនមនុស្សពេញវ័យ នៅពេលយប់ ដូចជាបង្រៀនសិប្បកោល- ថ្លៃនថ្លីនឆ្នាំនេះថ្លៃការ និងបង្រៀនវិជ្ជាជីវៈក្នុងសាលា ដល់អ្នកណាថែលបង់ទេរៀន ដោយគ្មានយកថ្លៃ ឬក៏យកថ្លៃតែបន្តិចបន្តួច ។

ក្រៅពីសាលាបឋមសិក្សានិងមធ្យមសិក្សាសាធារណៈ នៅគ្រប់រដ្ឋទាំងអស់ ថែន ល-ន-អា - មានសាកលវិទ្យាល័យសាលាសាធារណៈ និង ឯកជន ជាច្រើនទៀត ។ និស្សិតថែលបន្តការសិក្សានៅសាកលវិទ្យាល័យ " សាធារណៈ ក៏ ដូចជាឯកជនថែរ " ត្រូវបង់ប្រាក់ថ្លៃទេរៀន និងចំណាយប្រាក់សំរាប់រស់នៅក្នុងសាលា ពីបន្តិចបន្តួចរហូតដល់ រាប់ពាន់ដុល្លារក្នុង ១ ឆ្នាំ ។ មានអង្គការរដ្ឋការនិងអង្គការឯកជនច្រើន គេចែកជំនួយដល់និស្សិតនៅសាកលវិទ្យាល័យ ថែលត្រូវការជាងនិងទេរៀនពូកែជាង ។

ជាទិសេសសំរាប់អ្នកទេរៀនខ្លួនថែលទើបនិងមកដល់ ល-ន-អា - គឺថា នៅប្រទេសនេះមានសាកលវិទ្យាល័យសហគមន៍សាធារណៈ PUBLIC COMMUNITY COLLEGE ច្រើនថែលបង្រៀនតិស្សិតចំនួន ២ ឆ្នាំ ឬ បេះនិង ចេះនិងក្លាយទៅជាថ្នាក់ការជាងៗ ។ តម្លៃសាលានេះគឺថោកថែរ ។

ប - ប្រាក់ - ការ ទាក់ទងនឹងសាលា និង ប្រាក់ជើម

ប្រាក់ប្រែជាស់អាចមកវិញបាន ១ ដុល្លារ - ៥ ដុល្លារ - ១០ ដុល្លារ - ២០ ដុល្លារ - ៥០ ដុល្លារ - ១០០ ដុល្លារ និងជាដំណាងនេះទៀត ។ ប្រាក់កាក់មាន ១ សេន - ៥ សេន - ១០ សេន - ២៥ សេន និង ៥០ សេន ចំណែកឯថ្ងៃនេះមានប្រាក់កាក់ ១ ដុល្លារថែរ

ថែ ---------២៨--

ថែតែគេមិនលួងប្រើទេ ។ ក្នុង ១ ដុល្លារ មាន១០០ សេន តើ ១០ កាក់ ក្នុង ១ កាក់មាន ១០ សេន ។ ប្រាក់ក្រដាស់មានទំហំចុះឡើងអស់ ហើយមានឈ្មោះដូចគ្នាទៀត ខុសគ្នាតែត្រង់ លេខតម្លៃប្រាក់ចុះឡើង ឯប្រាក់កាក់វិញមានតួចមានធំ មានស្តើងមានស្រាយ ។

ជនជាតិអាមេរិកាំង ទទួលប្រាក់ថែជាមួយបន្ទាត់ច្រែ ហើយប្រើមួយបន្ទាត់ច្រែក្នុងកិច្ចការនីមួយ ។ គេអាចបើកឈ្មោះ ACCOUNT នៅធនាគារ ។ លោកអ្នកគេងអាចយកប្រាក់ដែលមានទៅដាក់ធនាគារ បើកឈ្មោះមួយ ហើយធនាគារ នឹងឲ្យលិខិតមួយបន្ទាត់ច្រែ មកលោកអ្នកនាង នើមប្រើប្រាស់ការ ។ លោកអ្នកនាងអាចសរសេរមួយបន្ទាត់ច្រែ ចំនួនកីប៉ុនដែរ កុំឲ្យតែលើសប្រាក់ដែលដាក់ក្នុងធនាគារ ។ នៅពេលសរសេរមួយបន្ទាត់ច្រែ ឬក៏ដាក់ប្រាក់បន្ថែមក្នុងធនាគារ ត្រូវកត់ក្នុងបញ្ជីឲ្យត្រឹមត្រូវ ហើយក្នុង ១ ខែ ម្តងធនាគារ គេនឹងធ្វើបញ្ជីគេផ្ទៃ មកឲ្យដូចជាបញ្ជីដាក់ប្រាក់ -មួយបន្ទាត់ច្រែដែលចេញ - ឈ្មោះប្រើធនាគារ - ប្រាក់នៅសល់ ។ ការប្រើមួយបន្ទាត់ច្រែដោការសំខាន់មួយ ក្នុងការទៀបចំបញ្ជីប្រាក់កាស់ ហើយគេអាចធ្វើមួយបន្ទាត់ច្រែតាមចិត្តដោយមិនខ្លាចឲ្យថា " បើធ្វើយុប្រាក់ក្រដាស់នោះវិញមិនដាច់ទេ " ។ ក៏ប៉ុន្តែមានខ្លះគេមិនទទួលមួយបន្ទាត់ច្រែទេ ហើយហាងលីងតែទាំងអស់ នៅ ស-រ-អា - ត្រូវឲ្យលោកអ្នកនាង បង្ហាញប័ណ្ណសំគាល់ខ្លួនជូនជា សំបុត្រដើរបើកឲ្យបានលិនទើបគេទទួលមួយបន្ទាត់ច្រែ ។

អង្គការធនាគារ - ប្រាក់សន្សំ និង ប្រាក់ខ្ចី BANKS, SAVINGS & LOAN ហើយនឹងសហភាពមន្ត្រីរបងការ CREDIT UNIONS មានកន្លែងឲ្យលោកអ្នកនាងយកប្រាក់ទៅដាក់សន្សំ ហើយគេឲ្យការប្រាក់ជាមួយចំនួនប្រាក់ដាក់ ។ ចំនួនប្រាក់ខុសគ្នាពីកន្លែងមួយទៅកន្លែងមួយ ។ ប្រាក់ដាក់ក្នុងធនាគារ ច្រើនមានការធានារាល់ហានិភ័យរហូតដល់ ៤០.០០០ ដុល្លារ ។

ធនាគារអាមេរិកាំងអាចឲ្យប្រាក់ខ្ចី លំរាប់ជាយផ្ទៃជំនួញ ឬក៏ជាយផ្ទាល់ខ្លួន ។ អង្គការប្រាក់សន្សំនឹងប្រាក់ខ្ចី ច្រើនតែឲ្យប្រាក់ខ្ចីលំរាប់ទីក្បែងផ្ទះលក្ខែងចុំណ្ណោះទេ ។

សមភាព --------២៩--

លេខសាខាមន្ទីរបង្ហាញ ត្រូវតែធ្វើការសំរាប់មនុស្សមួយក្រុម ដូចជា ក្រុមអ្នកធ្វើការនៅក្រុមហ៊ុនណាមួយ ឬក៏ភ្នាក់ងារធនាគារ ឬក៏លេខាជិតនៃអង្គការណាជាដើម ទៀត ដូចជាលេខសាខាការដារជាដើម ។ លេខសាខាមន្ទីរបង្ហាញ ឲ្យប្រាក់ទៅលេខាជិតខ្លី ចើយឲ្យប្រាក់ការ ឲើប្រាក់ដែលលេខាជិតខ្លួនគេឯង ។

ក្នុងការទិញទ្បាន ផ្ទះសម្បែង និងទំនិញដ៏ធំៗទាំងអស់គេត្រូវទិញចើយ បង់ប្រាក់ឲ្យអ្នកលក់ជាច្រើនដងៗ ឥឡូវនេះអ្នកទិញទៅខ្ចីប្រាក់ដើម្បីទិញ ចើយអ្នកទិញនោះត្រូវសង ប្រាក់ខ្ចីនោះជាយថាបង់ថ្លៃការឲ្យ អ្នកខាងប្រាក់ឲ្យខ្ចីច្រើនដងៗ ចំនួនច្រើនខែច្រើនឆ្នាំ ។ ប្រាក់ការ ថ្លៃខុសគ្នា ការចំពាំចំនួនប្រាក់ខ្ចី - គោលចំណងខ្ចី និងពេលវេលាដែលត្រូវសងវិញ ។ គេខ្ចី ប្រាក់ដែរ ដើម្បីបង់ថ្លៃសាកលវិទ្យាល័យ ចើយនឹងត្រើការជាដើម ដែលការមេរិការាំង ជួនកាលទិញទបណ្តើរអ្នកលក់ ចើយចាំដល់ពេលដាច់ខែម្តងៗ ទើបថ្លើមួយបញ្ចាន់ប្រាក់ទៅឲ្យគេ ។

នៅបច្ចុប្បន្នកាលនេះ មានក្រុមហ៊ុនច្រើន ដែលចែក កាតឥណ្ឌើ CREDIT CARDS ទៅឲ្យអ្នកត្រូវការ ។ អ្នកទិញត្រើកាតឥណ្ឌើនេះ ទៅទិញទំនិញ ពីអ្នកលក់ ។ ក្រុមហ៊ុនកាតឥណ្ឌើនេះចេញជួលថ្លៃទំនិញឲ្យអ្នកលក់ ចើយគេទារប្រាក់ទំនិញនេះ ព្រមទាំងថ្លៃការ ពីអ្នកទិញតាមដង្ហុំរំលុះគ្រែនៅពេលដាច់ខែ ។ ចើយិនណាជាអ្នកទិញមិនលង ថ្លៃទំនិញទៅក្រុមហ៊ុនកាតឥណ្ឌើទេ ក្រុមហ៊ុនឥឡើងថ្លៃប្រាក់ការថែមទៀត ។ ជាងៗ គេ ទទួលកាតឥណ្ឌើដែលមានឈ្មោះក្រុមហ៊ុនខ្លះៗ ចុំណ្ណោះ ចើយមានហាងខ្លះទៀត គេមិនទទួល កាតឥណ្ឌើពីក្រុមហ៊ុនណាទៀយ ។ កាតឥណ្ឌើ ចើយត្រើតែមត្រូវនោះ និងធ្វើឲ្យឈ្លើងក្នុងការ ត្រូវការ ដែរចើយត្រើមិនតិតទេ និងធ្វើឲ្យអ្នកត្រើជំពាក់គេវាន់ក ។

អ្នកជំនួញ - ធនាគារ និងក្រុមហ៊ុន គេធ្វើចញ្ជីមួយដាក់ពិន្ទុ ឲ្យអ្នកត្រើ កាតឥណ្ឌើ ចើយគេប្តូរចញ្ជីនោះទៅវិញទៅមក ។ ដូច្នេះលោកអ្នកនាងត្រូវដែរការការ ខ្លួនដោយ បង់ប្រាក់ដើម្បីឲ្យគេឲ្យឆាន់ពេលវេលា ដើម្បីត្រើកាតឥណ្ឌើនេះគេទៅថ្លៃ ក្រោយ ឬក៏ខ្ចីប្រាក់ពីគេទៅថ្លៃណាដែលត្រូវការ ។

ឧ - ការ បង្កើត ក្រុម ហ៊ុន ជំ នួ ញ

ការបង្កើតក្រុមហ៊ុនជំនួញ ជាជំរើសមួយ សំរាប់ នាស់នៅលេ-ន-អា-។ ក៏ប៉ុន្តែបើលោកអ្នកនាងមានការវិនិច្រ្ឆយ នឹងមានការចេះដឹងល្អាដ់ក្នុងវិស័យជំនួញនេះ ការបង្កើតក្រុមហ៊ុនជំនួញខ្លួនឯង អាចនាំយកប្រយោជន៍ច្រើនមកដល់ខ្លួន ។

នៅ ល-ន-អា - មានច្បាប់សហព័ន្ធ - ច្បាប់រដ្ឋ និងច្បាប់ក្នុងមណ្ឌលសំរាប់អ្នកធ្វើជំនួញ ។ អភិបាលជំនួញតូចនាច SMALL BUSINESS ADMINISTRATION នៃទីភ្នាក់ងារសហព័ន្ធអាមេរិកាំង មានពត៌មានគ្រប់ល្ងាច ជូនលោកអ្នកនាងអំពីការបង្កើតក្រុមហ៊ុនជំនួញ ហើយគេអាចជួយឲ្យយោបល់ ព្រមទាំងជំនួយថវិការដល់អ្នកបង្កើតក្រុមហ៊ុនជំនួញតូចនាច ប៉ើ ឯងជាក្រុមហ៊ុនគេអាចឆ្លើយតបនឹង តម្រូវនៃសេចក្តីសំរេចអភិបាលនេះដាក់ ។ ប៉ុន្តែនៃសេចក្តីសំរេចជំនួញ ភាគតិច OFFICE OF MINORITY BUSINESS ENTERPRISE នៃទីភ្នាក់ងារសហព័ន្ធ អាចជួយនាំផ្លូវ លោកអ្នកនាងឲ្យទៅភ្នាក់ងារជំនួញ តែមិនអាចជួយឲ្យយោបល់ក្នុងដំណើរបច្ចេកទេស និងពិភាក្សាផ្តល់ ប៉ើយនឹង កោសល្យវិច័យដំណើរជំនួញ ដល់អ្នកណាដែលចង់បង្កើតក្រុមហ៊ុនជំនួញ ។ មេធាវី និង ធនាគារ អាចជួយណែនាំបានដែរ ។

៤ - ការ ដឹក នាំ

ក - ការ ដឹក នាំ

រថយន្ត - រថយន្តមានជាច្រើនប្រភេទ ដើរបម្រើប្រជាជនទៅ ទៅក្នុងសហរដ្ឋអាមេរិក ។ ត្រូវការអាមេរិកាំងច្រើនរថយន្តដើម្បីទៅធ្វើការ ទៅជួញ ទៅលេងកំសាន្ត ទៅលេងសុខសប្បាយ ពេលវិស្រមកាលមួយឆ្នាំម្តង ។ តម្លៃរថយន្តថ្លៃណាស់ ហើយការប្រើប្រាស់រថយន្តក៏ថ្លៃដែរ ក៏ប៉ុន្តែជនជាតិអាមេរិកាំងយល់ថា រថយន្តជាការចាំបាច់ ។

សម ---------ត្រ--

លាងវត្ថុអាវទេវិញ មានប្រព័ន្ធផ្លូវដាតិចវែងឆ្ងាយពីវត្ថុមួយទៅវត្ថុមួយគ្រប់ចិលចី ហើយផ្លូវដាតិចនេះ
លោកអ្នកនាងអាចបើកបរវរថយន្ត ដោយគ្មានបង់ប្រាក់ ផ្លូវដាតិចនេះទៀតត្រូវតែបង់ ។
ផ្លូវថ្នល់លើងតែទាំងអស់ក្នុងក្រុង សុទ្ធតែចាក់ទៅស្ញើរស្ញាត ។ ទោះបីយ៉ាងណាក៏ដោយ ហើយ
រស់នៅបានដោយងាយស្រួលជាងនៅលើវរថយន្ត នៅក្នុងទីក្រុងធំៗ នឹងមានប្រព័ន្ធនីកនាំ
សាធារណៈល្អ - អូតូប៊ុស - តាក់ស៊ី - និង រទេះភ្លើងប្រើអគ្គិសនី ។ តំបុ៉ន្តែ នៅជាយក្រុង
និងនៅស្រុកទ្រៃលចំការលើងតែទាំងអស់ ហើយនឹងនៅក្នុងក្រុងខ្លះ ហើយគ្មានវរថយន្តទេ ទោះនឹង
មានការពិបាកក្នុងការធ្វើដំណើរ ទៅកន្លែងផ្សេងៗ ដូចជាទៅផ្សារ ឬក៏ទៅមន្ទីរពេទ្យ ។

អ្នកបើកឡានទៅគ្រប់វត្ថុត្រូវមានសំបុត្រធី ហើយបើមានសំបុត្រធីក្នុង
វត្ថុមួយ អាចបើកឡានទៅគ្រប់វត្ថុទាំងអស់ក្នុង ស-រ-អា-។ ការប្រឡងយកសំបុត្រធីឡាន
ខុសគ្នាពីវត្ថុមួយទៅវត្ថុមួយ តំបុ៉ន្តែធម្មតាបើលោកអ្នកនាងអាចបង្ហាញនូវការចេះនឹងក្នុង
ទេរឿងច្បាប់ចរាចរ និងការចុះប្រលង់ក្នុងការបើកបរនោះ លោកអ្នកនាងអាចប្រឡងយក
សំបុត្រធីបានហើយ ។ នៅសាលារៀនភាគច្រើន គេមានកម្មវិធីបង្រៀនសិស្សឲ្យចេះបើកបរ
ហើយនៅលីងគ្រប់សាធនធី នៅ ស-រ-អា - មានសាលារៀនឯកជនបើកបរវរថយន្តដែរ ។
បើចង់បើកវរថយន្តធំៗ និងអូតូប៊ុស ត្រូវមានសំបុត្រធីផ្សេងទៀត ។

នៅទេរឿងរាល់ថ្ងៃ អ្នកម្ចាស់វរថយន្តត្រូវយកឡានទៅចុះក្នុងបញ្ជីវត្ថុ
ហើយវត្ថុលីងតែទាំងអស់ ដែលវត្ថុត្រូវឲ្យម្ចាស់វរថយន្ត យកឡានទៅឲ្យគេពិនិត្យ ដើម្បីដាល
វាងគ្រោះថ្នាក់ ដោយសារឡានមិនស្រួល ។ វត្ថុលីងតែទាំងអស់ត្រូវឲ្យអ្នកបើកឡានទីញ
សំបុត្រជាមុនខ្លួន ការពារខ្លួនទៅពេលមានគ្រោះថ្នាក់ បុកគេឬគេបុកខ្លួន បណ្តាលឲ្យមាន
គ្រោះថ្នាក់ដល់អាយុជីវិត និងឡានដ៏ថ្លៃទៀត ។

ការ ទីញ រថ យន្ត - ការទីញដូរវរថយន្ត ជាជំនួញមួយ នៅ
ស-រ-អា-។ នៅក្នុងសាធនធីនីមួយៗ នេះច្រើនណាស់ មានភ្នាក់ងារទីញលក់ដូរវរថយន្តច្រើន ។

ភ្នាក់ ---------

ភ្នាក់ងារខ្លះយកឡានថ្មី និងឡានចាស់ ខ្លះទៀតយកតែឡានចាស់ទេ ។ គេច្រើនទិញឡានដោយដៀវ តែគេត្រូវបង់ថ្លៃ ១ ខែបន្តិចៗ រៀងរាល់ខែ ឬគ្រាអស់ថ្លៃក្នុងពេល ២ - ៣ ឆ្នាំ សំរាប់ឡានថ្មី និងក្នុងកម្លួងពេលខ្លីលសំរាប់ឡានចាស់ ។ នៅពេលទិញឡក់ដូរឡានម្តងៗ គេច្រើនលើសលែងឃើញមានសុស្រួលថ្លៃគ្នា ។

យន្តហោះ - អ្នកបើប្រ និង ភរទេះភ្លើង -- គេអាចធ្វើដំណើរទៅកាន់ទីក្រុងធំៗបានតែលភរដ្ឋអាមេរិក លើងតែចំាងអស់ តាមតារាងម៉ោងពេលយន្តហោះនិងអ្នកបើប្រ ។ ភរទេះភ្លើងច្រើនថ្លៃរួចខ្លះៗ តែចុំណ្លោះ ។ ការធ្វើដំណើរតាមអ្នកបើប្រ ជាការស្រួលសំរាប់ដំណើរជិតៗ ទើលៗថៅកជាងគេចំាងអស់ ។ នៅទីក្រុងធំៗ ខ្លះមានភរទេះភ្លើងទេដ្ឋ តែលនឹកនាំមនុស្សភរាប់ពាន់ ភរាប់ម៉ឺនតាក់ទៅធ្វើការ ។ ជនជាតិអាមេរិកាំងភាគច្រើន គេចូលចិត្តធ្វើដំណើរឡាយៗ តាមយន្តហោះ ក៏ចុំតែគេអាចធ្វើដំណើរពីមាត់សមុទ្រខាងលិច ទៅមាត់សមុទ្រខាងកើត តាមអ្នកបើប្រ ឬតាមភរទេះភ្លើងក្តីតែង ។ អ្នកបើប្រលយកថ្លៃស្មើៗ គ្នាចំាងអស់ គ្មានថ្នាក់ទី ១ ឬទី ២ ភរ ទើលគេមិនចង់ចុំទីក្រុងកន្លែងខ្លះជាមុន មុនចេញដំណើរទេ តែអ្នកដំណើរទៅដល់ចំណតភរយន្ត ទើលទីក្រុងចុំគ្រទៀងដិះតែម្តង ។ យន្តហោះមានថ្នាក់ ២ គុណគ្នា ថ្នាក់ទី ១ ចំនេច និងថ្នាក់ធម្មតា ទើលគេត្រូវដំកល់កន្លែងខ្លះជាមុន មុនពេលធ្វើដំណើរ ។ គេអាចទិញចុំគ្រយន្តហោះនៅចំណតអាកាសយាន្ត ឬក៏នៅប៊ុរ៉ូភ្នាក់ងារអាកាសយាន្ត នៅជើងទ្រនាប់ក្រុងតូចធំ ។ តម្លៃយន្តហោះតឹងថ្លែកទៅលើពេលវេលាធ្វើដំណើរ ទើលតឹងទីនៅដំណើរ ។ ទើលោកអ្នកនាងដិះយន្តហោះត្រូងសួរភរតម្លៃណាថៅកជាងគេ ។ ឯភរទេះភ្លើងវិញច្រើនមានទំាពួង សំរាប់អង្គុយ តឹងទំាពួងមានទ្រែងដេកសំរាប់ដំណើរទំនងឆ្ងាយ ។ សំបុត្រភរទេះភ្លើងមានឈក់នៅហ្នឹងភរទេះភ្លើង ឬក៏នៅប៊ុយរ៉ូ អាយ៉ង់យាន្ត នៅក្នុងទីក្រុងខ្លះៗ ។

ម៉ូតូ - កង់ -- ជនជាតិអាមេរិកាំងជាច្រើនចូលចិត្តច្រើ ម៉ូតូ និងច្រើ កង់ សំរាប់ដិះកំសាន្ត ។ ម៉ូតូនឹងកង់មានប្រយោជន៍តិចណាស់ក្នុងការនឹកនាំ : នៅភូមិ

ទាល់តែការជិះម៉ូតូ ឬ កង់ នៅលើទីតែក ឬក្រៃលែ ដាការប្រែតបន្ទាយគ្រោះថ្នាក់ ។ ម្យ៉ាងទៀត នៅយប់ទៅ លុយវត្តអារាមទេវិក មានរថយន្តច្រើនណាស់នោះ ការជិះកង់ដាការងឿងក្រែងមួយពិតប្រាកដ ។ នៅម្ចាស់ជិះម៉ូតូ ឲ្យ អ្នកជិះត្រូវមានសំបុត្រតែ ១ ក្នុងក្រុងខ្លះគេត្រូវឲ្យកង់មានចុះក្នុងបញ្ជីវែង ។ លោកអ្នកនាងត្រូវជួរក្រុងឯតនាយ នៅក្នុងលាតមនីរស់នៅ នៅម្ចាស់រកពត៌មានឲ្យគ្រប់គ្រាន់ អំពីច្បាប់ជិះ ម៉ូតូ ជិះ កង់ ។

១ - ទៅ ផ្សារ

នៅលុយវត្តអារាមទេវិក មានកន្លែងច្រើន ណាស់តែដែលលោកអ្នកនាង អាចទិញរបស់របរតែដែលត្រូវការ ។ នៅលើគ្រប់លុយតនមនី មានហាងគ្រប់ប្រែបយ៉ាងលក់លក្ខ្ជុង ភាពា - លក្ខ្ជុកបំពាក់ - កំណាន់ - ទិនិញគ្រឿងតែក - ឧ - ទូ - គ្រឿងលម្អាន: ផ្សេងៗ ឯទៀត មានហាងធំៗ តែង តែដែលលក់របស់ទាំងអស់នេះ នឹងរបស់ផ្សេងៗ ទៀត តែដែលគេហៅថា ហាងធំ DEPARTMENT STORES ។ ហាងថ្នាំពេទ្យលក់ថ្នាំពេទ្យច្រើនប្រែបយ៉ាង ដើម្បីគេច្រើនមានទំលាប់ល្អាន នៅជាមួយតែដែលជាកន្លែងតែមួយ តែដែលលោកអ្នកនាងអាចទិញថ្នាំផ្សេងៗ តែដែលវេជ្ជបណ្ឌិតឲ្យទិញ ។

គេអាចទិញទិនិញដោយចេញថ្លៃល្អាន ឬក៏ទិញជង្រឹ ។ នៅលើគ្រប់ហាងលក់ម៉ូតូ ដើម្បីលោកអ្នកនាងឃើញតន្លែងគេ លុះលេងលើវង្គ្រែតូវការ លោកអ្នកនាងត្រូវតែចេញទ្រាក់ដាមតន្លែងនោះ ឬក៏តែងពន្ធអាករទៀត ។ ជាញឹកញាប់ ហាងនៅ ល-ន-អា - គេច្រើនមានពេលវេលាយក់ របស់របរចុះថ្លៃ ដើម្បីគេច្រើនប្រកាសដើងលក់ចុះថ្លៃ នៅក្នុងកាលែនតិងខួនចង្រឹ ។ នៅក្នុងលៀងភាំងួនល្ង គេមានចុះឈ្មោះហាងផ្សេងៗ ដាមរបស់របរតែដែលគេមានលក់តែង ។

ជនជាតិអារាមទេវិកាំងជាច្រើន ចាក់ចង្អាក្នុងការទិញលក់ដាមការលែនដោយច្រើប្រកាល ។ ទិនិញលក់ មានឲ្យាន - ឈ្មេកបំពាក់ តែងរបស់ផ្សេងទៀតមានតែង ។

នាមធម្មតា នេះទើយការលែង ទើយទូរៈស្តុះទៅផ្ទះអ្នកឈក់ដើមប្រឹពភាក្សាអពីទំនិញនោះ រួចអ្នក
ទិញក៏ទៅផ្ទះអ្នកឈក់ដើមប្រឹពនិងស្តាយ៉ាក្នុក រួចនេះនិងថ្លៃទំនិញគ្នា ។

ន - ឃន ជាន សហគមន៍

ក្រៅពីជំនួយរបស់រដ្ឋាភិបាល សហគមន៍ទាំងអស់នៅ ល-រ-អា - មានផ្តើ
លកម្មភាព សាលនៈ លង្គមកិច្ច អប់រំ និងកិច្ចា ដែលបង្កើតជានុការឈរាប់លោកអ្នកនាងចូល
រួចរួម ក្នុងជំវិភាពសហគមន៍ និងស្តាយ៉ានេះផង ។

ចំពោះក្មេងវិញមានក្រុម ស្តុត សំរាប់ប្រុសស្រី មានកម្មវិធីកីច្ចា ដូចជា
ក្រុម LITTLE LEAGUE BASEBALL លេងវែលេងចូល នៅក្រោមការណែនាំ របស់
ក្រុមឯកជន មានកន្លែងសំរាប់ធ្វើលកម្មភាពកីច្ចា និងលិបក្រម នៅក្នុងក្រុងជាក្រើន ។
ក្រុមអង្គការ YMCA និង YWCA មានបង្កើតលកម្មភាពសំរាប់អប់រំនិងកំសាន្តជូនដល់
ក្រួសារទាំងមូលផង ។

វិហារនៅ ល-រ-អា - មានសេវិភាពពេញលេញ ទើយមិននៅក្រោមបង្គាប់
រដ្ឋាភិបាលទេ ។ លមាជិកវិហារ មានជំនឿក្នុងសាសនាដូចគ្នា ក៏ប៉ុន្តែវិហារក្រើនបង្កើតលកម្មភាព
លង្គមកិច្ច អប់រំ និង សប្បុរសធាន សំរាប់ជួយសហគមន៍ទាំងមូល ។ ទោះបីសាសនា ត្រិស្ត ជា
សាសនាជំនៅ ល-រ-អា - ក្តី ក៏មានជនជាតិអាមេរិកាំងក្រើនដែរដែលកាន់សាសនាផ្សេង
ទៀត ទើយមានក្រើនទៀតដែលគ្មានកាន់សាសនាសោះ ។

ទីក្រុងធំៗ ជាក្រើនមានអង្គការមនុស្សធម៌ដែលមានលក្ខណៈដើម - មានភាសា
និងមានវប្បធម៌ផ្សេងពីអាមេរិកាំង ។ អង្គការទាំងនេះជួយសមាជិករបស់គេត្រប់ប្រែបយ៉ាង ។
ក្រៅពីនេះមានអង្គការជំនួយសំរាប់ជួយលេខរដ្ឋ ទៅក្នុងបណ្តាផ្សេងៗ ។ មន្ត្រីរាជរដ្ឋាភិបាលនៅ
ក្នុងមណ្ឌលដែលលោកអ្នកនាងរស់នៅអាចនឹងជួយផ្តល់ជូនព័ត៌មានលក្ខត្រប់ពីអង្គការផ្សេងៗ- វិហារ និង
លកម្មភាពទាំងឡាយដែលមាននៅក្នុងសហគមន៍ -។-

ទសពក្តី បន្ថែម

១ - បញ្ជីរាយ អាសយដ្ឋាន ប៊ុត្តុ ក្រសួងអន្តោប្រវេសន៍ និង ជួយជាតិអាមេរិកាំង

២ - ទីជនចី សហវត្តអាមេរិក

៣ - បញ្ជីសំរាប់ផ្ទេរ វត្ថាស់វត្ថាង់ អង់គ្លេស ឲ្យទៅជា វត្ថាស់វត្ថាង់ ឮទាំង

IMMIGRATION AND NATURALIZATION SERVICE DISTRICT OFFICES

Albany, NY 12201, Post Office Building, Room 442, Post Office Box 1519
Atlanta, GA 30309, Room 406, 1430 West Peachtree Street NW.
Baltimore, MD 21201, Room 124, Federal Building, 31 Hopkins Plaza
Boston, MA 02203, John Fitzgerald Kennedy Federal Building, Government Center
Buffalo, NY 14202, 68 Court Street
Chicago, IL 60604, Dirksen Federal Office Building, 219 South Dearborn Street
Cincinnati, OH 45201, U.S. Post Office and Courthouse, 5th and Walnut Streets, Post Office Box 537
Cleveland, OH 44199, Room 1917, Federal Office Building, 1240 East 9th Street
Dallas, TX 75202, Room 1C13, Federal Building, 1100 Commerce Street
Denver, CO 80202, 17027 Federal Office Building
Detroit, MI 48207, Federal Building, 333 Mount Elliott Street
El Paso, TX 79984, 343 U.S. Courthouse, Post Office Box 9398
Hammond, IN 46320, 102 Federal Building, 507 State Street
Harlingen, TX 78566, Rural Route 3, Los Fresnos
Hartford, CT 06101, 135 High Street, Post Office Building Box 1530
Helena, MT 59601, Federal Building, Post Office Box 1724
Houston, TX 77061, Federal Building, U.S. Courthouse, 515 Rusk Avenue, Post Office Box 61630
Kansas City, MO 64106, 819 U.S. Courthouse, 811 Grand Avenue
Los Angeles, CA 90012, 300 North Los Angeles Street
Memphis, TN 38103, 814 Federal Building, 167 North Main Street
Miami, FL 33130, Room 1402, Federal Building, 51 Southwest First Avenue
Milwaukee, WI 53202, 328-C Federal Building, 517 East Wisconsin Avenue
Newark, NJ 07102, Federal Building, 970 Broad Street
New Orleans, LA 70113, New Federal Building, 701 Loyola Avenue
New York, NY 10007, 20 West Broadway
Norfolk, VA 23502, Room 207, Bank of Virginia Building, 870 North Military Highway
Omaha, NE 68102, Room 8411, New Federal Building, 215 North 17th Street
Philadelphia, PA 19102, 128 North Broad Street
Phoenix, AZ 85025, Federal Building, 230 North First Avenue
Pittsburgh, PA 15222, 2130 Federal Building, 1000 Liberty Avenue
Portland, ME 04112, 156 Federal Street
Portland, OR 97205, 333 U.S. Courthouse, S.W. Broadway and Main Street
Providence, RI 02903, Federal Building, U.S. Post Office, Exchange Terrace
Reno, NV 89505, Federal Building, U.S. Courthouse, Room 1139, 300 Booth Street
St. Albans, VT 05478, Federal Building, Post Office Box 591
St. Louis, MO 63101, Room 423, U.S. Courthouse and Customhouse, 1114 Market Street
St. Paul, MN 55101, 932 New Post Office Building, 180 E. Kellogg Blvd.
Salt Lake City, UT 84138, Room 4103, Federal Building, 125 South State Street
San Antonio, TX 78299, U.S. Post Office and Courthouse, Post Office Box 2539, 615 East Houston Street
San Diego, CA 92104, 2223 El Cajon Boulevard
San Francisco, CA 94111, Appraisers Building, 630 Sansome Street
Seattle, WA 98134, 815 Airport Way, South
Spokane, WA 99201, 691 U.S. Courthouse Building
Washington, DC 20538, 1025 Vermont Avenue NW.